

BRED
BANK

CAMBODIA

The smarter
way to bank.

2024 | របាយការណ៍
ប្រចាំឆ្នាំ



លេខទំនាក់ទំនងឥតគិតថ្លៃ៖ 1800 20 1234
លេខទំនាក់ទំនង៖ (+855) 23 999 222
វេបសាយ៖ www.bredcambodia.com.kh
អ៊ីម៉ែល៖ contact@bredcambodia.com.kh

អាសយដ្ឋាន៖ អគារលេខ 30 មហាវិថី ព្រះនរោត្តម សង្កាត់ផ្សារថ្មី 3
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

មាតិកា

• សាររបស់នាយកប្រតិបត្តិ	05
• អំពីធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី	07
• យុទ្ធសាស្ត្ររបស់យើង	08
• ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ	09
• សមិទ្ធផលក្នុងឆ្នាំ 2024	10
• ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2025	11
• រចនាសម្ព័ន្ធអង្គភាព	12
• អ្នកទទួលបន្ទុកអភិបាលកិច្ច	14
• របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	16
• របាយការណ៍របស់សវនករឯករាជ្យ	24



សាររបស់នាយកប្រតិបត្តិ

ចក្ខុវិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបន្តពង្រីកនៅឆ្នាំ 2024 ដោយលើសពីមធ្យមភាគពិភពលោកគិតជាភាគរយ ហើយប្រៀបធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប 5.5%* និងអត្រាអតិផរណាទាបត្រឹមតែ 0.5% តួលេខឆ្នាំ 2024 គឺជាការឆ្លើយតបជាមួយនឹងការគាំទ្រ 'យុទ្ធសាស្ត្របញ្ចកោណ' របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើកំណើនការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព។

ទស្សនវិស័យរបស់ព្រះរាជាណាចក្រកម្ពុជាបានបន្តភាពវិជ្ជមានជាមួយនឹងអត្រាកំណើនដែលរំពឹងថានឹងកើនឡើងដល់ប្រហែល 4%** ក្នុងឆ្នាំ 2025 ខណៈពេលដែលអតិផរណាត្រូវបានប៉ាន់ប្រមាណថាមានប្រហែល 1%** ដែលបានគាំទ្រដល់មហិច្ឆតារបស់រដ្ឋាភិបាលក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ 2030 និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ 2050 ផងដែរ។

ដំណើរការនៃវិស័យហិរញ្ញវត្ថុ

បើក្រឡេកទៅមើលវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាឲ្យបានជិតដល់វិញ ខណៈពេលដែលកំណើនប្រាក់បញ្ញើនៅតែមានភាពនឹងន (និងខ្ពស់ជាងកម្រិតមុនពេលកូវីដ) នៅត្រឹម 18.1% ក្នុងឆ្នាំ 2024 ចំណែកផ្នែកឥណទានរបស់ធនាគារបែរជាមានការព្រួយបារម្ភទៅវិញ។ ទោះបីជាកំណើនឥណទានជាមធ្យមមាន 20.9% ក្នុងរយៈពេលចាប់ពី 2018 ដល់ 2022 ក៏ដោយ ឥណទានត្រូវបានថយចុះមកត្រឹម 6.9% ប៉ុណ្ណោះក្នុងឆ្នាំ 2023 ហើយបានធ្លាក់ចុះម្តងទៀតមកត្រឹម 4.4% ក្នុងឆ្នាំ 2024 ។

ទន្ទឹមនឹងនេះ ឥណទានមិនដំណើរការ (NPLs) បានកើនឡើងយ៉ាងខ្លាំងពី 551 លានដុល្លារអាមេរិកក្នុងឆ្នាំ 2019 ទៅ 4.7 ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ 2024 ។ ឥណទានមិនដំណើរការ (NPLs) បានកើនឡើងទ្វេដងក្នុងឆ្នាំ 2023 និងបានកើនឡើង 51% ក្នុងឆ្នាំ 2024 ជាមួយនឹងសមាមាត្រគ្រប់ដណ្តប់ឥណទានមិនដំណើរការ (NPL) មាន 55.1% ក្នុងខែ ធ្នូ ឆ្នាំ 2024។

ជាធម្មតា ការកើនឡើងនៃឥណទានមិនដំណើរការនេះបានជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណេញរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេស ហើយវាជាផ្នែកមួយដែលនឹងត្រូវបានគ្រប់គ្រងតាមដានយ៉ាងប្រុងប្រយ័ត្នក្នុងឆ្នាំខាងមុខ។

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ឆ្នាំ 2024

ជាមួយនឹងការប្តេជ្ញាចិត្ត និងការគាំទ្រជាបន្តបន្ទាប់ពីក្រុមហ៊ុនមេ BRED Group ធនាគារនៅតែបន្តរីកចម្រើនជាវិជ្ជមាន។ ពួកយើងបានទទួលបានកំណើនប្រកបដោយនិរន្តរភាពនៃប្រាក់បញ្ញើចំនួន 9.2% ក្នុងឆ្នាំ 2024 ដល់ 511.6 លានដុល្លារអាមេរិក ដែលបង្ហាញពីជំហរដ៏រឹងមាំក្នុងការប្រឈមមុខនឹងលក្ខខណ្ឌទីផ្សារដ៏មានការប្រកួតប្រជែងដោយការផ្តល់ឥណទានថ្មីរបស់ពួកយើងកើនឡើងដល់ជាង 510 លានដុល្លារអាមេរិក។



លោក Nicolas Christian Roman Hollanders
នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា ភីអិលស៊ី

ប្រាក់ចំណូលសុទ្ធរបស់ធនាគារ (NBI) បានកើនឡើងដល់ 11% សម្រាប់ឆ្នាំនេះ ខណៈពេលដែលការខាតបង់លើប្រតិបត្តិការរបស់ពួកយើងបានកាត់បន្ថយមកត្រឹម 3,368,000 ដុល្លារអាមេរិក ហើយបើគិតពីការខាតបង់សរុបសម្រាប់ឆ្នាំនេះគឺ 3,813,899 ដុល្លារអាមេរិក ដែលវាសមស្របនឹងថវិកាប្រចាំឆ្នាំ 2024 របស់ពួកយើង។

នៅពេលដែលធនាគារនៅតែផ្ដោតលើគំរូធនាគារដែលផ្តល់សេវាទំនាក់ទំនងដ៏ល្អឥតខ្ចោះដល់អតិថិជន ធនាគារក៏បានអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងផ្តល់បទពិសោធន៍ដ៏រលូនសម្រាប់អតិថិជនមកកាន់សាខាផ្ទាល់ ក៏ដូចជាអតិថិជនប្រើប្រាស់សេវាធនាគារឌីជីថលផងដែរ។

ពួកយើងបានឃើញការកើនឡើង 35% ក្នុងបរិមាណនៃការធ្វើប្រតិបត្តិការរយៈពេល 12 ខែកន្លងមក ហើយប្រតិបត្តិការឌីជីថលឥឡូវនេះស្មើនឹង 91% នៃចំនួនប្រតិបត្តិការសរុប។ ខណៈពេលដែលនិន្នាការឆ្ពោះទៅរកការប្រើឌីជីថលប្រកបដោយកម្រិតសុវត្ថិភាពខ្ពស់ ព្រមទាំងមានភាពរហ័ស និងមានភាពបត់បែន បណ្តាញសាខា និងសេវាបម្រើអតិថិជន 24/7 របស់ពួកយើងនៅតែធានាលើការផ្តល់សេវាកម្មជូនអតិថិជនតាមតម្រូវការផ្ទាល់ខ្លួនបានគ្រប់ពេលវេលា។

ធនាគារបានបន្តលើកកម្ពស់ផលិតផល និងសេវាកម្មរបស់ខ្លួនរយៈពេលពេញមួយឆ្នាំ 2024 ដោយធ្វើឲ្យបទពិសោធន៍ទូទាត់ឌីជីថល KHQR របស់ខ្លួនកាន់តែប្រសើរឡើង អភិវឌ្ឍគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់របស់ខ្លួន ដោយបន្ថែមមុខងារបញ្ចូលទឹកប្រាក់។

សេវាធនាគារតាមទូរសព្ទរបស់ធនាគារ ប្រេដ ក៏មានការធ្វើបច្ចុប្បន្នភាពលើមុខងារសំខាន់ៗ ព្រមទាំងការកែប្រែកញ្ចប់សេវាធនាគារអាទិភាពរបស់ពួកយើង។

*International Monetary Fund 2025, IMF Executive Board Concludes 2024 Article IV Consultation with Cambodia, viewed 12 June 2025, <https://www.imf.org/en/News/Articles/2025/01/27/pr-25017-cambodia-imf-executive-board-concludes-2024-article-iv-consultation-with-cambodia>

**International Monetary Fund n.d., Country Report, viewed 12 June 2025, <https://www.imf.org/en/Countries/KHM>

យើងឡើងវិញ និងបន្តអភិវឌ្ឍលើផលិតផលកម្ចី ADVANCE តាមរយៈការពង្រីកភាពជាដៃគូជាមួយសាលារៀន មន្ទីរពេទ្យ និងហាងផ្សេងៗ។ ធនាគារត្រូវបានទទួលស្គាល់ពី Visa ដោយការទទួលបានពានរង្វាន់ប្រចាំឆ្នាំលើ Leadership in Debit Authorization Performance for eCommerce Payments and Leadership in Active Cards Growth ។

ក្នុងអំឡុងពេលឆ្នាំនេះ ពួកយើងបានបន្តអភិវឌ្ឍលើប្រសិទ្ធភាពនៃធនាគារដោយផ្ដោតលើការបង្កើតគំនិតផ្តួចផ្តើមលើធនធានមនុស្សសំខាន់ៗផងដែរ។ ពួកយើងមានសោមនស្សរីករាយដែលបានពង្រឹងក្រុមអ្នកដឹកនាំរបស់ពួកយើង ដោយស្វាគមន៍អ្នកដែលមានទេពកោសល្យជនជាតិខ្មែរពិសេសៗជាច្រើនរូប ពង្រឹងជំនាញជារួមរបស់ពួកយើង បង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីប្រទេសកម្ពុជា និងពង្រីកទស្សនៈវិស័យរួមគ្នាសម្រាប់ពេលអនាគត។ ពួកយើងបានពង្រឹងការប្តេជ្ញាចិត្តលើសមភាពយេនឌ័រ និងប្រាក់បៀវត្សរ៍ស្មើភាពគ្នា ដែលនឹងធ្វើឲ្យមានតុល្យភាពរវាងយេនឌ័រនៅគ្រប់កម្រិតនៃធនាគារ និងធានានូវការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងលើការទទួលបានប្រាក់បៀវត្សរ៍សមស្របនឹងការងារ។

ជាមួយនឹងការផ្ដោតសំខាន់លើការផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ និងដំណោះស្រាយសមស្របដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងកើនឡើងជាលំដាប់ ការបណ្តុះបណ្តាលបុគ្គលិកជាបន្តបន្ទាប់ និងការអភិវឌ្ឍនវិជ្ជាជីវៈគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់ធនាគារ។ ពួកយើងបានវិនិយោគជាច្រើនលើបុគ្គលិក ដោយបង្កើនជំនាញ និងផ្តល់ឱកាសពិតប្រាកដសម្រាប់ការរីកចម្រើនក្នុងអាជីពរបស់ពួកគេ។ ពួកយើងក៏បានបង្កើតកម្មវិធី employee recognition ដែលផ្តល់រង្វាន់ដល់បុគ្គលិកសម្រាប់សមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ពួកគេ ព្រមទាំងមានជាការបង្កើតកម្មវិធី EmpowHer ដែលគាំទ្របុគ្គលិកស្ត្រី និងជំរុញឲ្យមានការចែករំលែកចំណេះដឹង។

ការរំពឹងទុកសម្រាប់ឆ្នាំ 2025

សម្រាប់ការរំពឹងទុកក្នុងឆ្នាំបន្ទាប់ ពួកយើងនឹងបន្តកែប្រែផ្នែកឌីជីថលរបស់ពួកយើង ដូចដែលពួកយើងបានរៀបចំប្រព័ន្ធធនាគារឌីជីថលថ្មី ដើម្បីលើកកម្ពស់ការធ្វើប្រតិបត្តិការរបស់ធនាគារពួកយើង ក៏ដូចជាការផ្តល់បទពិសោធន៍ដល់អតិថិជន។



លោក **Nicolas Christian Roman Hollanders**
នាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

21 មិថុនា 2025

និរន្តរភាព និងផលប៉ះពាល់សង្គមក៏នឹងក្លាយជាចំណុចសំខាន់ក្នុងឆ្នាំ 2025 ដែលពួកយើងនឹងធ្វើការពន្លឿនលើសកម្មភាពជួយសង្គម (ESG) របស់យើងតាមរយៈការផ្តល់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ការរីកចម្រើនជាមួយគ្នា និងការអភិវឌ្ឍសហគមន៍។ យុទ្ធសាស្ត្ររបស់ធនាគារផ្ដោតលើការបើកបរដោយគ្មានផ្សែងពុល ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវ។ ដោយមានការចូលរួមយ៉ាងស៊ីជម្រៅដោយអ្នកជំនាញក្នុងស្រុក និងអ្នកជំនាញអន្តរជាតិ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) នឹងខិតខំធ្វើជាកត្តាជំរុញឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាពក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ស្របពេលដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់ឥទ្ធិពលវិជ្ជមានដល់សង្គម។

ជាធម្មតា ធនាគារក៏នឹងបន្តអភិវឌ្ឍ និងធ្វើការកែច្នៃបន្ថែមទៀត។ ពួកយើងមានគម្រោងពង្រីកមុខងារសេវាបម្រើអតិថិជន ស្វែងរកដៃគូអាជីវកម្មបន្ថែមទៀត និងអភិវឌ្ឍជំនាញផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្មដ៏ល្អបំផុតរបស់យើង ក្នុងការជួញដូរហិរញ្ញវត្ថុ និងរូបិយប័ណ្ណអន្តរជាតិ។ ទន្ទឹមនឹងនេះដែរពួកយើងក៏ធ្វើការប្តេជ្ញាចិត្តលើការច្នៃប្រឌិតថ្មី ការផ្តល់គុណភាពដ៏ល្អឯក និងការកសាងទំនុកចិត្តរបស់អតិថិជន។

ពួកយើងបានបិទបញ្ជីអាជីវកម្មឆ្នាំនេះរួចរាល់ ដោយនេះបានបង្ហាញឲ្យឃើញថា ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ស្ថិតក្នុងស្ថានភាពមួយដ៏ល្អដែលនឹងអាចសម្រេចបាននូវគោលដៅរបស់ខ្លួនសម្រាប់ឆ្នាំខាងមុខ។ ខ្ញុំមានទំនុកចិត្តលើសមត្ថភាពរបស់ធនាគារ មិនត្រឹមតែលើការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាថ្មីប៉ុណ្ណោះទេ ធនាគារនឹងថែមទាំងចាប់យកឱកាសដែលមានក្នុងឆ្នាំថ្មីផងដែរ។ ខ្ញុំមានការរំពឹងទុកខ្ពស់ ហើយខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់ម្តងទៀត សម្រាប់ការបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ។



អំពីធនាគារ ប្រេដ ប៊ែង (ខេមបូឌា) កីអិលស៊ី

ព័ត៌មានអំពីធនាគារ

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) កីអិលស៊ី (“ធនាគារ”) ជាកម្មសិទ្ធិ 100% ដោយ BRED Banque Populaire (“BRED”) ដែលជាធនាគារសហករណ៍ក្នុងតំបន់របស់បារាំងដែលដាក់បញ្ចូលក្រោមច្បាប់របស់ប្រទេសបារាំង។ ធនាគារត្រូវបានដាក់បញ្ចូលក្នុងប្រទេសកម្ពុជាក្រោមលេខចុះបញ្ជី 00002982 ដែលចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2016។

ធនាគារបានទទួលអាជ្ញាប័ណ្ណរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី 10 ខែ មករា ឆ្នាំ 2017 ហើយបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី 2 ខែ មីនា ឆ្នាំ 2017។

ការិយាល័យកណ្តាលដែលបានចុះបញ្ជីមានទីតាំងនៅផ្ទះលេខ 30 មហាវិថីនឆាកម្ពុ សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានបុគ្គលិកចំនួន 364 នាក់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024។

ព័ត៌មានអំពីក្រុមហ៊ុនសម្ព័ន្ធ

BRED គឺជាសមាជិកនៃក្រុមហ៊ុនសម្ព័ន្ធ Banque Populaire នៃធនាគារសហប្រតិបត្តិការ។ ធនាគារ ប្រេដ មានសមាជិកសហករណ៍ចំនួន 200,000 នាក់ កាន់កាប់មូលធនភាគហ៊ុនចំនួន 7.1 ពាន់លានអឺរូ និងមានបុគ្គលិកចំនួន 7,300 នាក់ ដែល 40% នៃពួកគេមានទីតាំងនៅខាងក្រៅប្រទេសបារាំង ឬនៅក្នុងទឹកដីក្រៅប្រទេសរបស់បារាំង។ អាជីវកម្មស្នូលរបស់វាគឺធនាគារពាណិជ្ជនៅប្រទេសបារាំងតាមរយៈ

ប្រតិបត្តិការក្នុងតំបន់របស់ខ្លួននៅ Greater Paris នៅ Normandy នៅ Seine-et-Marne/ Aisne និងនៅក្នុងនាយកដ្ឋានក្រៅប្រទេសរបស់បារាំង ក៏ដូចជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារពាណិជ្ជកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ គឺ South Pacific Horn of Africa និង Switzerland ។ ធនាគារ ប្រេដ មានបណ្តាញភ្នាក់ងាររបស់ខ្លួនចំនួន 481 (រួមទាំង 149 នៅក្រៅប្រទេសបារាំង) ហើយរក្សាទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជនជាងមួយលានប្រាំមួយសែននាក់។


BRED Banque Populaire បានចូលរួមក្នុងអាជីវកម្មចម្រុះជាច្រើនដូចជាធនាគារហិរញ្ញវត្ថុបុគ្គល ធនាគារសាជីវកម្ម និងស្ថាប័ន ធនាគារឯកជន ការគ្រប់គ្រងទ្រព្យសកម្ម ការជួញដូរមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង និងពាណិជ្ជកម្មអន្តរជាតិ។

ក្នុងឆ្នាំ 2024 ធនាគារ ប្រេដ បានកត់ត្រាប្រាក់ចំណូលធនាគារសុទ្ធរួមបញ្ចូលគ្នា(NBI) ចំនួន 1,468 លានអឺរូ។ ធនាគារបានកត់ត្រាប្រាក់ចំណេញចំនួន 391 លានអឺរូ។

ធនាគារ BRED Banque Populaire គឺជាផ្នែកនៃ BPCE Group ដែលជាក្រុមធនាគារធំទីពីរនៅក្នុងប្រទេសបារាំង។ ធនាគារនេះដែរក៏មានវត្តមានជាង 50 ប្រទេស ដែលបម្រើអតិថិជនជាង 35 លាននាក់ ផ្តល់ការងារដល់មនុស្សជាង 100,000 នាក់ នៅទូទាំងពិភពលោក និងវាបំបញ្ចូលម្ចាស់ភាគហ៊ុនសហករណ៍ចំនួន 9.8 លាននាក់។ BPCE Group មានចំណាត់ថ្នាក់ A/A+ ហើយជាធនាគារមួយក្នុងចំណោមធនាគារដែលមានស្តង់ដារអន្តរជាតិខ្ពស់បំផុត។

យុទ្ធសាស្ត្ររបស់យើង

យុទ្ធសាស្ត្ររបស់យើងខ្ញុំ គឺដើម្បីក្លាយខ្លួនជាធនាគារនាំមុខមួយ ក្នុងរយៈពេល 10 ឆ្នាំខាងមុខ តាមរយៈការផ្តល់នូវបទពិសោធន៍ សេវាកម្មធនាគារដែលមានគុណភាពដល់អតិថិជនរបស់យើងខ្ញុំ ជាមួយនឹងសេវាកម្មគ្រប់ប្រភេទតាមស្តង់ដារ អន្តរជាតិ។




ការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាពសេវាកម្មខ្ពស់បំផុត៖	
ការរៀបចំដំណើរការ	- មានភាពរហ័សក្នុងការសំរេចចិត្ត - ធ្វើឲ្យប្រសើរឡើងនូវដំណើរការ - ដំណើរការទៅកាន់ប្រព័ន្ធខ្ចីជីថល (អនឡាញ ប្រព័ន្ធប្រើប្រាស់ពីចម្ងាយ...)
ការទំនាក់ទំនងជាមួយអតិថិជន	- ប្តេជ្ញាឲ្យមានតម្លាភាព - ធានានូវតម្លៃសេវាកម្មសមរម្យ - បង្កើតវិធីសាស្ត្រត្រៀមដើម្បីបង្កើនសេវាកម្មអតិថិជន និងកាន់តែទទួលបានការពេញចិត្តជាងមុន - ផ្តល់នូវបទពិសោធន៍ល្អបំផុត តាមរយៈការចាត់តាំងបុគ្គលិកក្នុងការបម្រើជូនអតិថិជន - លើកកម្ពស់នូវក្រមសីលធម៌របស់បុគ្គលិក
បណ្តាញសាខា	- បង្កើតបណ្តាញសាខាគ្រប់គ្រាន់ - កែប្រែម៉ោងដំណើរការ - បង្កើតសាខាតាមតំបន់ដែលផ្តល់ភាពងាយស្រួល - ចំណុចដែលផ្តោតការយកចិត្តទុកដាក់ (អតិថិជនសំខាន់ អាជីវកម្ម សេវាកម្មធនាគារឯកជន)
ការប្រើប្រាស់ពីចម្ងាយ	- ការឆ្លើយតបឆាប់រហ័សទៅអតិថិជន - ការបង្ហាញព័ត៌មានតាមរយៈ វេបសាយ ហ្វេសប៊ុក និងការផ្ញើសារ - ការផ្តល់ជូននូវបទពិសោធន៍ត្រឹមត្រូវតាមរយៈ online banking និង mobile App - បង្កើតផលិតផលថ្មីៗ ដូចជា mobile wallet និង agent banking

ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក
តារាងតុល្យការ				
ប្រាក់បញ្ញើរបស់អតិថិជន	311,273,304	305,685,373	279,328,342	255,350,246
ឥណទាន និងបុរេប្រទានសុទ្ធ	501,136,536	541,072,267	536,235,448	385,323,227
មូលធន	122,908,164	126,254,233	97,852,369	96,124,704
ទ្រព្យសកម្មសរុប	687,500,491	755,047,768	702,117,935	531,128,995
របាយការណ៍លទ្ធផល				
ចំណូលការប្រាក់សុទ្ធ	15,550,030	14,908,619	18,904,370	15,352,746
ចំណូលកម្រៃជើងសារសុទ្ធ	47,829	(58,251)	502,972	385,813
ព័ត៌មានទូទៅ				
ចំនួនសាខា	15	15	14	10
ចំនួនបុគ្គលិក	364	395	379	282
ចំនួន ATMs	72	79	79	62
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	18,348	15,540	12,032	8,926
ចំនួនអតិថិជនឥណទាន	7,815	2,161	1,941	1,553
ចំនួនកាតប្រើប្រាស់	10,767	10,492	8,796	7,239

បញ្ជីរបស់អតិថិជនគិតជាដុល្លារអាមេរិក


អាជីវកម្ម	15%	81,153,864
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	44%	242,326,792
បុគ្គល	42%	230,119,440
សរុប	100%	553,600,096



- អាជីវកម្ម
- ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ
- បុគ្គល

ឥណទានដុលរបស់អតិថិជនគិតជាដុល្លារអាមេរិក

អាជីវកម្ម	45%	230,126,436
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	7%	34,038,598
បុគ្គល	48%	246,231,814
សរុប	100%	510,396,848



- អាជីវកម្ម
- ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ
- បុគ្គល



សមិទ្ធផលក្នុងឆ្នាំ 2024



ផលិតផល និងសេវាកម្ម - ផ្នែកសេវាធនាគារបុគ្គល

- ធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ទូទាត់តាមប្រព័ន្ធខ្ចីដីថវិកាបស់ KHQR
- បង្កើនសមត្ថភាពសេវាធនាគារលើប្រព័ន្ធទូរសព្ទ
- អភិវឌ្ឍកញ្ចប់សេវាធនាគារ



ប្រព័ន្ធចែកចាយ

- កាតពណ៌ទាន់សីលា Classic និង Platinum
- អភិវឌ្ឍប្រព័ន្ធទូទាត់ប្រាក់លើអេឡិចត្រូនិច
- បង្កើតប្រព័ន្ធផ្តល់កម្ចីបង់រំលស់ (ADVANCE) តាមរយៈដៃគូសហការ
- សេវាធនាគារ Premium ថ្មី

ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2025



ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

- ការទូទាត់វិក្កយបត្រតាមប្រព័ន្ធបាគងថ្មី
- ផលិតផលធានារ៉ាប់រង
- បង្កើនសមត្ថភាពម៉ាស៊ីនទូទាត់ប្រាក់ POS ចុចលើអេក្រង់ (UPI, CSS...)
- រង្វាន់ និងកាតសន្សំពិន្ទុសម្រាប់អតិថិជនប្រចាំធនាគារ
- សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតថ្មី host to host
- សេវាផ្នែកជួញដូររូបិយប័ណ្ណថ្មី
- គម្រោងប្រាក់សោធននិវត្តន៍
- សេវាការពារសុវត្ថិភាព



ប្រព័ន្ធចែកចាយ

- បង្កើនសមត្ថភាពជំនាញរបស់ប្រធានផ្នែកទំនាក់ទំនង
- សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
- ពិនិត្យមើលយុទ្ធសាស្ត្រប្រព័ន្ធចែកចាយទាំងអស់
- ប្រព័ន្ធចែកចាយតែមួយសម្រាប់ព័ត៌មានផលិតផល និងឧបករណ៍លក់ទាំងអស់




ប្រព័ន្ធខ្ចីដីថវិកា និងស្វ័យប្រវត្តិ

- ការបើកគណនីតាមប្រព័ន្ធអ៊ីនធឺណិត (ផ្នែកសេវាធនាគារបុគ្គល)
- ការធ្វើប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិតទាំងស្រុង
- ការស្នើសុំឥណទានតាមប្រព័ន្ធអ៊ីនធឺណិត
- ម៉ាស៊ីនទូទាត់ប្រាក់ POS ៖ 500 គ្រឿង
- ម៉ាស៊ីនដាក់ប្រាក់ថ្មីចំនួន 10 គ្រឿង




បន្ថែមដៃគូអាជីវកម្ម

- ដើម្បីជំរុញការទិញអតិថិជន CMP លក្ខណៈបុគ្គល
- បន្ថែមហាងប្រេនដែលមានឈ្មោះល្បីល្បាញ
- អ្នកអភិវឌ្ឍគម្រោងគេហដ្ឋាន
- អ្នកជួញដូរថយន្ត
- ក្រុមហ៊ុនធានារ៉ាប់រង



ពង្រឹងក្រុមការងារផ្នែកទំនាក់ទំនងពាណិជ្ជកម្ម

- បន្ថែមផ្នែកអ្នកជំនាញ (ផ្នែកជួញដូរហិរញ្ញវត្ថុ និងផ្នែកជួញដូររូបិយប័ណ្ណ)
- ការផ្លាស់ប្តូរបុគ្គលិកទៅតាមសាខាដែលបានជ្រើសរើសនៅពេលចាំបាច់





ពង្រីកមុខងារសេវាបម្រើអតិថិជន

- កំណត់យកគោលដៅអតិថិជនលក្ខណៈបុគ្គលសម្រាប់ប្រតិបត្តិការតម្លៃទាប
- បន្ថែមម៉ោងធ្វើការ
- បន្ថែមមុខងារទាក់ទងទៅអតិថិជន

រចនាសម្ព័ន្ធអង្គភាព

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024



អ្នកទទួលបន្ទុកអភិបាលកិច្ច

I. ក្រុមប្រឹក្សាភិបាល

គួរដឹងថា ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានចែងនៅក្នុង លក្ខន្តិកៈ និងត្រូវបានកំណត់ដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការកំណត់យុទ្ធសាស្ត្ររបស់ធនាគារ និងត្រួតពិនិត្យមើលការប្រព្រឹត្តទៅនៃកិច្ចការនិងអាជីវកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលត្រូវបំពេញកិច្ចដើម្បីអត្ថប្រយោជន៍របស់ធនាគារ។
- តែងតាំង និង/ឬ ដកមន្ត្រី និង/ឬ បណ្តាធិការ សម្រាប់គ្រប់គ្រងធនាគារ ប្រចាំថ្ងៃ កំណត់សិទ្ធិអំណាចដាក់លក់សំរាប់មន្ត្រី និង/ឬ បណ្តាធិការ ទាំងនោះ។
- កំណត់ប្រាក់ខែ ព្រមទាំងសំណងផ្សេងទៀតសម្រាប់មន្ត្រី និង/ឬ បណ្តាធិការ ធនាគារទាំងឡាយនោះ។
- លើកសំណើប្រាក់ខែ និងសំណងផ្សេងទៀត សម្រាប់អភិបាលទាំងអស់ និងបញ្ជូនសំណើនេះដើម្បីឲ្យបណ្តាភាគទុនិកៈអនុម័តយល់ព្រម។
- ចេញលិខិតសន្យាសងបំណុល សញ្ញាប័ណ្ណ ប័ណ្ណបំណុល និងទម្រង់កស្មុតាងផ្សេងៗទៀត អំពីបំណុលរបស់ធនាគារ និងអាណត្តិរបស់លិខិត គុបករណ៍នោះ។
- ស្នើទៅភាគទុនិកៈសម្រាប់ការកែប្រែលក្ខន្តិកៈរបស់ធនាគារ។
- ស្នើទៅភាគទុនិកៈដើម្បីសុំបង្កើន ឬបន្ថយដើមទុន។

- លើកសំណើអំពីកិច្ចព្រមព្រៀងរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបង្រួបបង្រួមក្រុមហ៊ុន រវាងធនាគារ និងបុគ្គលផ្សេងទៀត ណាមួយដើម្បីឲ្យភាគទុនិកៈអនុម័ត។
- ស្នើទៅភាគទុនិកៈដើម្បីសុំលក់ទ្រព្យសកម្មទាំងអស់ ឬទ្រព្យសកម្មភាគច្រើនរបស់ធនាគារ។
- លើកសំណើអំពីការរំលាយក្រុមហ៊ុន ឬការជំរះបញ្ជីធនាគារ ដើម្បីឲ្យភាគទុនិកៈអនុម័ត។
- ប្រកាសភាគលាភស្របតាមគោលការណ៍គណនេយ្យ និងលក្ខខណ្ឌទូទាត់សំរាប់ថ្នាក់ភាគហ៊ុននីមួយៗដែលមានសិទ្ធិទទួលបានភាគលាភបាន។
- ចេញភាគហ៊ុននៅក្នុងធនាគារទៅតាមវិសាលភាពដែលត្រូវបានអនុញ្ញាតឲ្យនៅក្រោមលក្ខន្តិកៈ និងអនុលោមតាមច្បាប់នៃប្រទេសកម្ពុជា។
- ខ្ចីប្រាក់ក្នុងនាមធនាគារ។
- ចេញសារឡើងវិញ ឬលក់ប័ណ្ណភាគហ៊ុន ឬមូលបត្រនៅក្នុងធនាគារផ្តល់ការធានាក្នុងនាមធនាគារ។
- ដាក់ហ៊ុំប៉ូតែក ដាក់បញ្ចាំ ឬបង្កើតអ្វីផ្សេងពីនេះជាផលប្រយោជន៍ប្រាក់ភោគលើទ្រព្យសម្បត្តិមួយផ្នែក ឬទាំងអស់របស់ធនាគារដើម្បីធានាដល់កាតព្វកិច្ចណាមួយរបស់ធនាគារ។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុសំរាប់ឆ្នាំសារពើពន្ធនីមួយៗ ដើម្បីដាក់ជូនឲ្យភាគទុនិកៈអនុម័តយល់ព្រម។

សមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Guillaume Claude Perdon	ប្រធានក្រុមប្រឹក្សាភិបាល
លោក Baltasar Jean Gonzalez Collado	អភិបាល
លោក Jean-Paul Arokiasamy Julia	អភិបាល
លោក Philippe de Fontaine Vive Curtaz	អភិបាលឯករាជ្យ
លោក Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
លោក Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ

II. គណៈកម្មការគ្រប់គ្រងហានិភ័យ

គួរដឹងថា ការទទួលខុសត្រូវរបស់គណៈកម្មការសវនកម្ម គឺធានាឲ្យបានថាគណៈគ្រប់គ្រងបង្កើត និងប្រកាន់ភ្ជាប់នូវប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ហើយនីតិវិធីដែលមានទាំងនោះអាចធ្វើការវាយតម្លៃការអនុវត្តរបស់គណៈគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ហើយតាមការពិនិត្យមើលរបស់សវនករខាងក្រៅអាចវាយតម្លៃលើការអនុវត្តរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។



គណៈកម្មការសវនកម្មសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Bernard Marie Albert Ramanantsoa	ប្រធាន និងអភិបាលឯករាជ្យ
លោក Baltasar Gonzalez Collado	សមាជិក
លោក Guillaume Claude Perdon	សមាជិក

III. គណៈកម្មការសវនកម្ម

គួរដឹងថា ការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងហានិភ័យ គឺការគ្រប់គ្រងលើគោលនយោបាយ និងបង្កើតសកម្មភាពគ្រប់គ្រងហានិភ័យ ហើយធ្វើការវាយតម្លៃលើការអនុវត្តរបស់ក្រុមប្រឹក្សាភិបាល។

គណៈកម្មការគ្រប់គ្រងហានិភ័យសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Philippe de Fontaine Vive Curtaz	ប្រធាន និងអភិបាលឯករាជ្យ
លោក Bernard Marie Albert Ramanantsoa	សមាជិក និងអភិបាលឯករាជ្យ
លោក Baltasar Jean Gonzalez Collado	សមាជិក
លោក Guillaume Claude Perdon	សមាជិក



The smarter
way to bank.

ធនាគារ ប្រេង ប៊ែល (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
និង
របាយការណ៍របស់សវនករឯករាជ្យ



The smarter
way to bank.

លេខចុះបញ្ជីពាណិជ្ជកម្ម	00002982	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 30 មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	BRED Banque Populaire ("BRED")	
ក្រុមប្រឹក្សាភិបាល	Guillaume Claude Perdon Baltasar Jean Gonzalez Collado Jean-Paul, Arokiasamy Julia Philippe de Fontaine Vive Curtaz Bernard Marie Albert Ramanantsoa Guillaume Jean Marie Henri Massin	ប្រធានក្រុមប្រឹក្សាភិបាល អភិបាលឯករាជ្យ អភិបាល អភិបាលឯករាជ្យ អភិបាលឯករាជ្យ អភិបាលឯករាជ្យ
អ្នកគ្រប់គ្រង	Nicolas Christian Romain Hollanders មិន សុដ្ឋា	ប្រធាននាយកប្រតិបត្តិ នាយករងប្រតិបត្តិ (ចប់អាណត្តិនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤)
	Jean Rene Marie BOURRELLY សាម វណ្ណៈ ម៉ុក ទុកទី	នាយករងប្រតិបត្តិ នាយកគ្រប់គ្រងបណ្តាញសាខា នាយកគ្រប់គ្រងផ្នែកសាជីវកម្ម (តែងតាំងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤)
	Marion Florence Henriette QUINTIN	នាយកផ្នែកឥណទាន (ចប់អាណត្តិនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤)
	ជា សុភ័ក្រ្ត	នាយកផ្នែកឥណទាន (តែងតាំងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤)
	Alexandre BERTOCCI សារ វិត្ត អមរា	ប្រធានផ្នែកប្រតិបត្តិការ នាយកផ្នែកធនធានមនុស្ស (តែងតាំងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤)
	David Da Costa សុផី តុលាសត្យា Louis-Xavier Francois Marie FRETIN Alexandre Michel Yves Marie CORMIER Frederic Christian REYNAUD	ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន នាយកផ្នែកច្បាប់ នាយកផ្នែកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម នាយកផ្នែកសវនកម្មផ្ទៃក្នុង នាយកគ្រប់គ្រងអចលនទ្រព្យ
សវនករ	ខេត្តីអ៊ីមដ្ឋី ខេមបូឌា	

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី

មាតិកា

	19
	24
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	28
2. របាយការណ៍របស់សវនករឯករាជ្យ	30
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	32
4. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	34
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	37
6. របាយការណ៍លំហូរទឹកប្រាក់	
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់បង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) ដែលបានធ្វើសវនកម្មច្បាស់លាស់ ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ ៥)	2023 ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ខាតមុនដកពន្ធ	(3,792,253)	(7,314,856)	(15,438,262)	(30,064,058)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	446,184	716,720	1,816,415	2,945,719
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(3,346,069)	(6,598,136)	(13,621,847)	(27,118,339)

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភ សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ដើមទុន

ពុំមានការផ្លាស់ប្តូរដើមទុនដែលបានចុះបញ្ជី និងដើមទុនដែលបានបោះផ្សាយរបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។



ធនាគារ ប្រេង ប៊ែឡ (ខេមបូឌា) ភីអិលស៊ី

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលនៃទុនបម្រុង និងសំវិធានធន នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទាន និងបុរេប្រទាន

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានាដើម្បីធ្វើឲ្យប្រកដថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថា រាល់ឥណទាន និងបុរេប្រទានអាក្រក់ ដែលបានដឹងយ៉ាងច្បាស់ថាមិនអាចទាញបាន ត្រូវបានលុបចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់ សម្រាប់ឥណទាន និងបុរេប្រទានជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួនឥណទានអាក្រក់ដែលលុបចេញពីបញ្ជី ឬចំនួននៃការធ្វើសំវិធានធនលើឥណទាននិងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានលក្ខណៈមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមហេតុផលដើម្បីធ្វើឲ្យប្រកដថា បណ្តាទ្រព្យសកម្ម (លើកលែងតែឥណទាន និងបុរេប្រទាន) ដែលទំនងជាមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា តាមតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលអាចរំពឹងថានឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ពុំមានការផ្លាស់ប្តូរលើទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទសម្រាប់ការរាយការណ៍ដោះស្រាយបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) ពុំមានបំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

The smarter way to bank.



ធនាគារ ប្រេង ប៊ែឡ (ខេមបូឌា) ភីអិលស៊ី

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត (ត)

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវទាមទារឲ្យសង ឬអាចនឹងទាមទារឲ្យសងក្នុងអំឡុងពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ដែលនឹងបង្ហាញមានផលប៉ះពាល់ជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលដែលដល់ថ្ងៃកំណត់ឡើយ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុថាមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងអំឡុងការិយបរិច្ឆេទរបាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

Guillaume Claude Perdon	ប្រធានក្រុមប្រឹក្សាភិបាល
Baltasar Jean Gonzalez Collado	អភិបាល
Jean-Paul, Arokiasamy JULIA	អភិបាល
Philippe de Fontaine Vive Curtaz	អភិបាលឯករាជ្យ
Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានភាគកម្មដោយផ្ទាល់ ក្នុងមូលធនរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ធនាគារ ប្រេដ ប៊ែន (ខេមបូឌា) ភីអិលស៊ី

The smarter way to bank.

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងពេលការិយបរិច្ឆេទ និងនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ បានផ្តល់លទ្ធភាពដល់សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ធនាគារ ឬរបស់សាជីវកម្មដទៃទៀត។

នៅក្នុងការិយបរិច្ឆេទនេះ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលរួមបញ្ចូលនៅក្នុងចំនួនលាភការសរុប ដែលទទួលបាន ឬនឹងត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យា ដែលធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធនាមួយ ជាមួយនឹងធនាគារ ដែលមានសមាជិកក្រុមប្រឹក្សាភិបាលណាមួយជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែមានការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ ដូចបានបង្ហាញនៅទំព័រទី10 ដល់ទី140 បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្របនានា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និងដោយកាត់ប្រុងប្រយ័ត្ន ហើយត្រូវអនុវត្តគោលនយោបាយទាំងនេះប្រកបដោយសង្គតិភាព។
- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ។
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង។
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា នូវបានអនុវត្តតាមលក្ខខណ្ឌតម្រូវខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ប្រេដ ប៊ែន (ខេមបូឌា) ភីអិលស៊ី

The smarter way to bank.

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយថា បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាគំណាងឲ្យក្រុមប្រឹក្សាភិបាលដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



Nicolas Christian Romain Hollanders

នាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 28 ខែ មីនា ឆ្នាំ2025



KPMG Cambodia Ltd
GIA Tower, Sopheap Mongkul Street, Phum 14
Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh, Cambodia
+885 (17) 666 537 / +885 (81) 533 999 | kpmg.com.kh



The smarter way to bank.

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសាវ័ន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញនៅទំព័រទី១០ ដល់ទី១៤០ (ដែលគេហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសាវ័ន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានការឯកភាពច្បាស់លាស់ ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។



The smarter way to bank.

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៥ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះ មានអសង្គតិភាពជាសាវ័ន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានការបង្ហាញនូវកំហុសឆ្គងជាសាវ័ន្តដែរ ឬទេ។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសាវ័ន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសាវ័ន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នា អាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋានតុល្យភាព ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការកម្រិតឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចទាក់ទិននឹងការប្រកួតប្រជែង ការលួចបន្លំ ការលួចចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមត្រូវនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ឬលក្ខខណ្ឌ នាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្តក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេត្តីអ៊ីមជ្វី ខេមបូឌា




ឃឹម ឡុចឌី

Director

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2025



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

The smarter
way to bank.

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	26,641,762	24,549,839	107,233,092	100,286,092
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	7	97,696,581	120,115,201	393,228,739	490,670,596
សមតុល្យនៅធនាគារ					
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	8	40,588,941	45,550,258	163,370,488	186,072,804
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	9	140,000	140,000	563,500	571,900
ឥណទាន និងបុរេប្រទាន					
ផ្តល់ដល់ធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុនានា	10	33,846,762	36,575,255	136,233,217	149,409,917
ឥណទាន និងបុរេប្រទាន					
ផ្តល់ដល់អតិថិជន	11	467,289,774	504,497,012	1,880,841,340	2,060,870,294
ឧបករណ៍និស្សន្ទសម្រាប់					
ទប់ស្កាត់ហានិភ័យ	12	278,312	1,100,881	1,120,206	4,497,099
ទ្រព្យសកម្មផ្សេងៗ	13	3,356,161	2,814,634	13,508,548	11,497,780
ទ្រព្យសកម្មអរូបី	14	3,138,243	3,511,643	12,631,428	14,345,062
ទ្រព្យ និងបរិក្ខារ	15	4,822,731	5,910,086	19,411,492	24,142,701
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	16	6,026,572	7,493,796	24,256,952	30,612,157
ឥណទានពន្ធលើប្រាក់ចំណេញ	23(ខ)	1,896,576	1,457,271	7,633,718	5,952,952
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	23(ក)	1,778,076	1,331,892	7,156,756	5,440,779
ទ្រព្យសកម្មសរុប		687,500,491	755,047,768	2,767,189,476	3,084,370,133



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

The smarter
way to bank.

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
បំណុល និងមូលធនរបស់ភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	17	311,273,304	305,685,373	1,252,875,049	1,248,724,749
ប្រាក់បញ្ញើរបស់ធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុនានា	18	242,326,792	212,539,905	975,365,338	868,225,512
ប្រាក់កម្ចី	19	1,839,516	94,805,216	7,404,052	387,279,307
ឧបករណ៍និស្សន្ទសម្រាប់					
ទប់ស្កាត់ហានិភ័យ	12	278,312	1,100,881	1,120,206	4,497,099
បំណុលភតិសន្យា	20	5,991,063	7,564,760	24,114,029	30,902,045
បំណុលផ្សេងៗ	21	2,510,289	6,413,136	10,103,912	26,197,660
សំវិធានធនលើឱនភាពនៃតម្លៃ					
លើធាតុក្រៅតារាងតុល្យការ	33(ក)	359,695	658,731	1,447,772	2,690,916
កាតព្វកិច្ចប្រាក់រំលឹក					
អតីតភាពការងារ	22	13,356	25,533	53,758	104,302
បំណុលសរុប		564,592,327	628,793,535	2,272,484,116	2,568,621,590
មូលធនរបស់ភាគទុនិក					
ដើមទុន	24	145,000,000	145,000,000	580,000,000	580,000,000
ទុនបម្រុង	25	22,003,975	21,133,063	90,174,193	86,628,710
ប្រាក់ខាតបង្គរ		(44,095,811)	(39,878,830)	(180,018,833)	(162,851,503)
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	4,550,000	11,971,336
មូលធនរបស់ភាគទុនិកសរុប		122,908,164	126,254,233	494,705,360	515,748,543
បំណុល និងមូលធនរបស់ភាគទុនិកសរុប		687,500,491	755,047,768	2,767,189,476	3,084,370,133

កំណត់សម្គាល់ដូចមានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

The smarter way to bank.

		2024	2023	2024	2023
		កំណត់ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
		សម្គាល់		(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់ដែលបានគណនាដោយប្រើប្រាស់អត្រាការប្រាក់ប្រសិទ្ធភាព	26	45,447,116	43,357,145	185,015,209	178,197,866
ចំណាយលើការប្រាក់	27	(29,897,086)	(28,448,526)	(121,711,037)	(116,923,442)
ចំណូលពីការប្រាក់សុទ្ធ		15,550,030	14,908,619	63,304,172	61,274,424
ចំណូលពីកម្រៃ និងជើងសា	28	2,705,534	2,502,085	11,014,229	10,283,569
ចំណាយលើកម្រៃ និងជើងសា	28	(2,657,705)	(2,560,336)	(10,819,517)	(10,522,981)
ចំណូល(ចំណាយ)សុទ្ធពីកម្រៃ និងជើងសា		47,829	(58,251)	194,712	(239,412)
ចំណូលផ្សេងៗ	29	972,849	835,113	3,960,468	3,432,314
ប្រាក់ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗវាស់វែងតាម FVTPL	30	-	(889,566)	-	(3,656,116)
ប្រាក់ចំណេញពីប្រតិបត្តិការសរុប		16,570,708	14,795,915	67,459,352	60,811,210
ចំណាយបុគ្គលិក	31	(8,335,474)	(9,106,066)	(33,933,715)	(37,425,931)
ចំណាយប្រតិបត្តិការផ្សេងៗ	32	(11,581,528)	(12,944,413)	(47,148,400)	(53,201,537)
ចំណាយប្រតិបត្តិការសរុប		(19,917,002)	(22,050,479)	(81,082,115)	(90,627,468)
ប្រាក់ខាតពីប្រតិបត្តិការមុនដកឱនភាពនៃតម្លៃ		(3,346,294)	(7,254,564)	(13,622,763)	(29,816,258)
ខាតសុទ្ធលើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	36	(445,959)	(56,720)	(1,815,499)	(233,119)
ចំណាយផ្សេងៗ		-	(3,572)	-	(14,681)
ប្រាក់ខាតមុនដកពន្ធ		(3,792,253)	(7,314,856)	(15,438,262)	(30,064,058)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	23(គ)	446,184	716,720	1,816,415	2,945,719
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(3,346,069)	(6,598,136)	(13,621,847)	(27,118,339)



The smarter way to bank.

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		2024	2023	2024	2023
		កំណត់ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
		សម្គាល់		(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
លទ្ធផលលម្អិតផ្សេងៗ					
<i>ធាតុដែលប្រហែលឬត្រូវបានចាត់ថ្នាក់បន្តបន្ទាប់ឡើងវិញនៅក្នុងរបាយការណ៍ចំណេញ ឬខាត</i>					
ការទប់ស្កាត់ហានិភ័យតាមរយៈ					
លំហូរទឹកប្រាក់ – ផ្នែកដែលមានប្រសិទ្ធភាពនៃបម្រែបម្រួលតម្លៃសមស្រប					
		-	65,622	-	268,197
<i>ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅក្នុងរបាយការណ៍ចំណេញ ឬខាត</i>					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(7,421,336)	8,679
		-	65,622	(7,421,336)	276,876
លទ្ធផលខាតលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		(3,346,069)	(6,532,514)	(21,043,183)	(26,841,463)

ឆណ្ឋាគារ ប្រែប្រួល (ខេត្តបន្ទាយ) តំបន់ស្រុក

របាយការណ៍ ស្តីពីប្រែប្រួលមូលធន (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣	ដើមទុន		ទុនបម្រុង		ប្រាក់ខាតបង្គរ		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣	110,000,000	442,870,000	9,986,437	40,814,568	(22,134,068)	(89,919,022)	-	9,092,667	97,852,369	402,858,203
ប្រតិបត្តិការដែលបានទទួលស្គាល់										
ដោយផ្ទាល់ក្នុងមូលធន										
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង										
តាមបទប្បញ្ញត្តិ (កំណត់សម្គាល់២៥)	-	-	11,212,248	46,082,339	(11,212,248)	(46,082,339)	-	-	-	-
ប្រតិបត្តិការជាមួយភាគទុនិក										
ការបន្ថែមដើមទុន	35,000,000	140,000,000	-	-	-	-	-	-	35,000,000	140,000,000
លទ្ធផលខាតបង្គរសរុប										
ប្រាក់ខាតសុំសម្រាប់ការិយបរិច្ឆេទ	-	-	-	-	(6,598,136)	(27,118,339)	-	-	(6,598,136)	(27,118,339)
ការទប់ស្កាត់ហានិភ័យតាមរយៈលំហូរ										
ទឹកប្រាក់—ផ្នែកដែលមានប្រសិទ្ធភាព										
នៃបម្រែបម្រួលតម្លៃសមស្រប	-	-	(65,622)	(288,197)	65,622	288,197	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(2,870,000)	-	-	-	-	-	2,878,679	-	8,679
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	145,000,000	580,000,000	21,133,063	86,628,710	(39,878,830)	(162,851,509)	-	11,971,336	126,254,233	515,748,543

កំណត់សម្គាល់ដូចមានភ្ជាប់មកជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឆណ្ឋាគារ ប្រែប្រួល (ខេត្តបន្ទាយ) តំបន់ស្រុក

របាយការណ៍ ស្តីពីប្រែប្រួលមូលធន
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤	ដើមទុន		ទុនបម្រុង		ប្រាក់ខាតបង្គរ		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤	145,000,000	580,000,000	21,133,063	86,628,710	(39,878,830)	(162,851,509)	-	11,971,336	126,254,233	515,748,543
ប្រតិបត្តិការដែលបានទទួលស្គាល់										
ដោយផ្ទាល់ក្នុងមូលធន										
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង										
តាមបទប្បញ្ញត្តិ (កំណត់សម្គាល់២៥)	-	-	870,912	3,545,483	(870,912)	(3,545,483)	-	-	-	-
លទ្ធផលខាតបង្គរសរុប										
ប្រាក់ខាតសុំសម្រាប់ការិយបរិច្ឆេទ	-	-	-	-	(3,346,069)	(13,621,847)	-	-	(3,346,069)	(13,621,847)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(7,421,336)	-	(7,421,336)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	145,000,000	580,000,000	22,003,975	90,174,193	(44,095,811)	(180,018,839)	-	4,550,000	122,908,164	494,705,360



របាយការណ៍លំហូរទឹកប្រាក់
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

The smarter way to bank.

		2024	2023	2024	2023
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(3,346,069)	(6,598,136)	(13,621,847)	(27,118,339)
និយ័តភាពលើ៖					
រំលស់	32	3,214,316	3,079,758	13,085,480	12,657,805
ចំណូលពីការប្រាក់	26	(45,447,116)	(43,357,145)	(185,015,209)	(178,197,866)
ចំណូលភាគលាភ		(48,179)	(67,378)	(196,137)	(276,924)
ចំណាយលើការប្រាក់	27	29,897,086	28,448,526	121,711,037	116,923,442
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	23(គ)	(446,184)	(716,720)	(1,816,415)	(2,945,719)
ខាតពីឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	36	445,959	56,720	1,815,499	233,119
ការកាត់ត្រាបង្កើនវិញនូវតម្លៃអប្បបរមា	11	1,184,829	-	4,823,439	-
កាតព្វកិច្ចប្រាក់រំលឹក					
អតិថិភាពការងារសុទ្ធ	22	(12,177)	(23,119)	(49,573)	(95,019)
ប្រាក់ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ		(1,014)	(1,382)	(4,127)	(5,680)
ការលុបចោលទ្រព្យ និងបរិក្ខារ		-	3,341	-	13,732
		(14,558,549)	(19,175,535)	(59,267,853)	(78,811,449)
បម្រែបម្រួលនៃ៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		18,128,519	(16,254,252)	73,801,201	(66,804,976)
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		10,000,000	(30,000,000)	40,710,000	(123,300,000)
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		2,987,217	6,495,475	12,160,960	26,696,402
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន		35,650,544	(11,647,055)	145,133,365	(47,869,396)



របាយការណ៍លំហូរទឹកប្រាក់ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

The smarter way to bank.

		2024	2023	2024	2023
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ (ត)					
បម្រែបម្រួលនៃ៖ (ត)					
ទ្រព្យសកម្មផ្សេងៗ		(541,527)	(1,834,656)	(2,204,556)	(7,540,436)
ប្រាក់បញ្ញើរបស់អតិថិជន		2,694,286	28,913,832	10,968,438	118,835,850
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		25,947,170	74,660,878	105,630,929	306,856,209
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ		-	(358,374)	-	(1,472,917)
បំណុលផ្សេងៗ		(3,902,847)	(653,706)	(15,888,490)	(2,686,732)
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ		76,404,813	30,146,607	311,043,994	123,902,555
ការប្រាក់បានទទួល		44,738,131	42,686,683	182,128,931	175,442,267
ការប្រាក់បានបង់លើបំណុលភតិសន្យា	20	(175,954)	(222,889)	(716,309)	(916,074)
ការប្រាក់បានបង់ពន្ធលើប្រាក់ចំណេញបានបង់	23(ខ)	(23,127,895)	(29,027,971)	(94,153,661)	(119,304,961)
ពន្ធលើប្រាក់ចំណេញបានបង់		(439,305)	(494,964)	(1,788,411)	(2,034,302)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ		97,399,790	43,087,466	396,514,544	177,089,485
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់តម្កល់ធានាដើមទុន		-	(3,500,000)	-	(14,385,000)
ភាគលាភបានទទួល		48,179	67,378	196,137	276,924
ការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី	14,15	(286,337)	(1,591,952)	(1,165,678)	(6,542,922)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		1,014	1,991	4,127	8,183
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(237,144)	(5,022,583)	(965,414)	(20,642,815)



The smarter way to bank.

របាយការណ៍លំហូរទឹកប្រាក់ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

Table with 6 columns: Description, 2024 (thousands), 2023 (thousands), 2024 (millions), 2023 (millions). Rows include Cash and cash equivalents, Loans and advances, and Other assets.

កំណត់សម្គាល់ដូចមានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



The smarter way to bank.

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយគួរតែត្រូវបានអានជាមួយគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

1. ព័ត៌មានទូទៅ

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា "ធនាគារ") ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០២៩៨២ ចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ធនាគារ បានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារពាណិជ្ជ និងចាប់ផ្តើមអាជីវកម្មនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ និងបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃដដែល។

ធនាគារមេ គឺ BRED Banque Populaire ដែលបានបង្កើតឡើងនៅប្រទេសបារាំង។

សកម្មភាពចម្បងរបស់ធនាគារ រួមមានប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពធនាគារ និងការផ្តល់សេវាកម្មផ្សេងៗ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីស្ថិតនៅអគារលេខ៣០ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ មានបុគ្គលិកចំនួន ៣៦៤ នាក់ (ឆ្នាំ២០២៣៖ ៣៩៥ នាក់)។

2. របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.វ.ទ.ហ.អ.ក")។

ព័ត៌មានលម្អិត ទាក់ទងនឹងគោលនយោបាយគណនេយ្យសារវន្តរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ៤០។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធនាគារ ធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ គូលេខទាំងអស់ ត្រូវបានបង្កើតចំនួនមួយដុល្លារអាមេរិកដែលជិតបំផុត បើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

4. ការប្រើប្រាស់ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ 40គ(៣)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 40គ(៧)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថា តើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

4. ការប្រើប្រាស់ការវិនិច្ឆ័យ និងការប៉ាន់ស្មាន (ត)

ព័ត៌មានអំពីភាពមិនប្រាកដប្រជានៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ 40គ(៧)៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបានជាសារវន្ត។
- កំណត់សម្គាល់ 40គ(៧)៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់សមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើECLរួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើលនាពេលអនាគត។
- កំណត់សម្គាល់ 40គ(៧)៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀលខ្មែរ បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះ ធ្វើឡើងដោយអនុលោមទៅតាម ស.គ.អ.ក. 21 – ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទរាយការណ៍ និងគណនីមូលធនត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានលក្ខណៈសមស្រប ពីព្រោះអត្រាប្តូរប្រាក់នេះ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)

ធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រាប្តូររូបិយប័ណ្ណ		អត្រាប្តូររូបិយប័ណ្ណ	
ការិយបរិច្ឆេទហិរញ្ញវត្ថុដែលបានបញ្ចប់		រាយការណ៍		អត្រាប្តូររូបិយប័ណ្ណ	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	1 ដុល្លារអាមេរិក =	4,025 រៀល		4,071 រៀល	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	1 ដុល្លារអាមេរិក =	4,085 រៀល		4,110 រៀល	

ការកែសម្រួលនេះ មិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

6. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
សាច់ប្រាក់ក្នុងដៃ	18,677,762	16,400,548	75,177,992	66,996,239
សាច់ប្រាក់នៅទូទៅATM	7,964,000	8,149,291	32,055,100	33,289,853
	<u>26,641,762</u>	<u>24,549,839</u>	<u>107,233,092</u>	<u>100,286,092</u>

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
គណនីចរន្ត		45,118,384	49,481,072	181,601,496	202,130,179
មូលបត្រអាចជួញដូរបាន	(ក)	4,743,663	8,812,244	19,093,244	35,998,017
ប្រាក់តម្កល់ធានាលើដើមទុន	(ខ)	14,500,000	14,500,000	58,362,500	59,232,500
ប្រាក់បម្រុងភាគពួកកិច្ចលើ					
ប្រាក់បញ្ញើរបស់អតិថិជន	(គ)	33,334,534	47,321,885	134,171,499	193,309,900
		<u>97,696,581</u>	<u>120,115,201</u>	<u>393,228,739</u>	<u>490,670,596</u>

ក. មូលបត្រអាចជួញដូរបាន

មូលបត្រអាចជួញដូរបានមានកាលស្ថាន 3ខែ និងទទួលបានអត្រាការប្រាក់ 1.08% (ឆ្នាំ២០២៣៖ 1.02% ទៅ 1.07%) ក្នុងមួយឆ្នាំ។ មូលបត្រអាចជួញដូរបាន ("NCD") ចំនួន 4,743,663 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ 2,543,748 ដុល្លារអាមេរិក) ត្រូវបានដាក់ជាវត្ថុបញ្ចាំសម្រាប់ឥណទានវិបារូបន៍ ដែលមានទំហំឥណទានសរុបចំនួន 4,729,739 ដុល្លារអាមេរិក។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមិនបានប្រើប្រាស់នូវឥណទានវិបារូបន៍នេះនៅឡើយទេ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៖ គ្មាន)។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារពុំបានដាក់មូលបត្រអាចជួញដូរបាន (NCD) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ 6,268,496 ដុល្លារអាមេរិក) ជាវត្ថុបញ្ចាំសម្រាប់ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា ("LPCO") នៅធនាគារជាតិនៃកម្ពុជា នោះទេ។

ខ. ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ-០១-136 ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារតម្រូវឲ្យរក្សាប្រាក់តម្កល់ធានាលើដើមទុនក្នុងអត្រា 10% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ធនាគារបានបង្កើនប្រាក់ធានាដើមទុនចំនួន 14.5 លានដុល្លារអាមេរិក បន្ទាប់ពីការបន្ថែមក្នុងដើមទុនដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ប្រាក់តម្កល់នេះគឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែអាចដកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។



The smarter way to bank.

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (ត)

គ. ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

ប្រកាសលេខ ៨៧-០២៣-០០៥ ដែលតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតម្កល់ប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីនៅជាមធ្យមប្រចាំថ្ងៃនៅ ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖

- សម្រាប់រូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀលខ្មែរ)៖
- ប្រាក់បម្រុងកាតព្វកិច្ច គួរត្រូវបានរក្សាទុកនៅអត្រា 7%។
សម្រាប់រូបិយប័ណ្ណបរទេស (ក្រៅពីប្រាក់រៀលខ្មែរ)៖
- ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 ប្រាក់បម្រុងកាតព្វកិច្ច គួរត្រូវបានរក្សាទុកនៅអត្រា 9%។
- ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2024 តទៅ ប្រាក់បម្រុងកាតព្វកិច្ច គួរត្រូវបានរក្សាទុកនៅអត្រា 12.5%។

នៅថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2023 ធនាគារជាតិនៃកម្ពុជា បានចេញលិខិតលេខ ៨៧-០២៣-២៦២១ អនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រក្សាប្រាក់បម្រុងកាតព្វកិច្ចជាប្រចាំរូបិយប័ណ្ណបរទេសនៅអត្រា 7% រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 និងលិខិតលេខ ៨៧-០២៤-១៧១៨ ចេញផ្សាយថ្ងៃទី 21 ខែសីហា ឆ្នាំ 2024 ដែលអនុញ្ញាតឲ្យធនាគារបន្តការរក្សាប្រាក់បម្រុងកាតព្វកិច្ចជាប្រចាំរូបិយប័ណ្ណបរទេសនៅអត្រា 7% នេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025។

ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់អតិថិជន ពុំទទួលបានការប្រាក់។

ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

Table with 3 columns: Item, ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024, ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023. Rows include: គណនីចរន្ត, មូលបត្រអាចជួញដូរបាន, ប្រាក់តម្កល់ធានាលើដើមទុន, ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន.



The smarter way to bank.

8. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

Table with 5 columns: Item, ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024, ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023, ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024, ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023. Rows include: សមតុល្យនៅធនាគារ និងគ្រឹះស្ថាន, ហិរញ្ញវត្ថុនានាតាមរំលស់ថ្លៃដើម, ដក៖ សំវិធានធនលើ, ការខាតបង់ឱនភាពនៃតម្លៃ.

បម្រែបម្រួលនៃសំវិធានធនទៅលើការខាតបង់ឱនភាពនៃតម្លៃលើសមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

Table with 5 columns: Item, 2024, 2023, 2024, 2023. Rows include: នៅថ្ងៃទី 1 ខែមករា, ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ, បូន្មាត (កំណត់សម្គាល់ 36), លម្អៀងពីការប្តូររូបិយប័ណ្ណ, នៅថ្ងៃទី 31 ខែធ្នូ.

8. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមប្រភេទគណនី៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	6,899,047	(30,500)	6,868,547	27,645,902
ប្រាក់បញ្ញើមានកាលកំណត់	33,807,616	(87,222)	33,720,394	135,724,586
	<u>40,706,663</u>	<u>(117,722)</u>	<u>40,588,941</u>	<u>163,370,488</u>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	10,247,418	(53,701)	10,193,717	41,641,334
ប្រាក់បញ្ញើមានកាលកំណត់	35,409,041	(52,500)	35,356,541	144,431,470
	<u>45,656,459</u>	<u>(106,201)</u>	<u>45,550,258</u>	<u>186,072,804</u>

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះសមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត	0.50% - 2.60%	0.50% - 2.60%
ប្រាក់បញ្ញើមានកាលកំណត់	<u>2.92% - 5.00%</u>	<u>2.00% - 5.00%</u>

9. ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល	ឆ្នាំ២០២៣ ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
ការវិនិយោគក្នុងក្រុមហ៊ុន ក្រេឌីតប្បូរ (ខេមបូឌា)	<u>140,000</u>	<u>140,000</u>	<u>563,500</u>	<u>571,900</u>

ការវិនិយោគក្នុងក្រុមហ៊ុនក្រេឌីតប្បូរ (ខេមបូឌា) ជាការវិនិយោគដែលត្រូវបានវាស់វែងតាមតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ (FVOCI) ដោយសារទ្រព្យទាំងនោះមិនត្រូវបានកាន់កាប់សម្រាប់ធ្វើការដេញដូរទេ ហើយធនាគារបានជ្រើសរើសការទទួលស្គាល់ដំបូងជាទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI។ នេះ គឺជាយុទ្ធសាស្ត្រក្នុងការវិនិយោគ ហើយធនាគារយល់ឃើញថាការចាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

ភាគលាភទទួលបាននៅក្នុងឆ្នាំមានចំនួន 48,179 ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ 67,378 ដុល្លារអាមេរិក)។ ពុំមានការចំណេញ ឬការខាតណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗទេ ដោយសារតែតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃយោង។ ពុំមានសំវិធានធនសម្រាប់ការខាតបង់សម្រាប់ការវាស់វែងជា FVOCI នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឡើយ (ឆ្នាំ២០២៣៖ មិនមាន)។

10. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល	ឆ្នាំ២០២៣ ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានាតាមរំលស់ថ្លៃដើម	34,038,598	36,797,123	137,005,357	150,316,248
ដក៖ សំវិធានធនលើ ការខាតបង់ឱនភាពនៃតម្លៃ	<u>(191,836)</u>	<u>(221,868)</u>	<u>(772,140)</u>	<u>(906,331)</u>
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានា – សុទ្ធ	<u>33,846,762</u>	<u>36,575,255</u>	<u>136,233,217</u>	<u>149,409,917</u>

10. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងអំឡុងពេលបរិច្ឆេទមានដូចខាងក្រោម៖

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	221,868	370,553	906,331	1,525,566
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ 36)	(30,032)	(148,685)	(122,260)	(611,095)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(11,931)	(8,140)
នៅថ្ងៃទី៣១ ខែធ្នូ	191,836	221,868	772,140	906,331

ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមប្រភេទឥណទាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទានមានកាលកំណត់	34,038,598	(191,836)	33,846,762	136,233,217
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទានមានកាលកំណត់	36,797,123	(221,868)	36,575,255	149,409,917

11. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើម	476,358,250	511,678,634	1,917,341,956	2,090,207,220
ដក៖ សំវិធានធនលើ ការខាតបង់ឱនភាពនៃតម្លៃ	(9,068,476)	(7,181,622)	(36,500,616)	(29,336,926)
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន – សុទ្ធ	467,289,774	504,497,012	1,880,841,340	2,060,870,294

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនក្នុងអំឡុងពេលបរិច្ឆេទ មានដូចខាងក្រោម៖

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	7,181,622	6,502,697	29,336,926	26,771,604
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត (កំណត់សម្គាល់ 36)	763,506	776,912	3,108,233	3,193,108
ឥណទានលុបចោលក្នុងការិយបរិច្ឆេទ ការកាត់ត្រាបង្កឡើងវិញនូវ តម្លៃអប្បបរមា	(61,481)	(97,987)	(250,289)	(402,727)
តម្លៃអប្បបរមា	1,184,829	-	4,823,439	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(517,693)	(225,059)
នៅថ្ងៃទី៣១ ខែធ្នូ	9,068,476	7,181,622	36,500,616	29,336,926

11. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមប្រភេទគណនី៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ៥)
ឥណទានមានកាលកំណត់	301,073,715	(7,034,773)	294,038,942	1,183,506,742
ឥណទានគេហដ្ឋាន	125,097,726	(1,367,698)	123,730,028	498,013,363
ឥណទានវិបារូបន៍	38,540,977	(589,487)	37,951,490	152,754,747
ឥណទានបុគ្គលិក	9,643,775	(64,207)	9,579,568	38,557,761
លិខិតបរិច្ចាគបញ្ចូល	1,641,062	(9,520)	1,631,542	6,566,957
កាតឥណទាន	360,995	(2,791)	358,204	1,441,770
	<u>476,358,250</u>	<u>(9,068,476)</u>	<u>467,289,774</u>	<u>1,880,841,340</u>
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ៥)
ឥណទានមានកាលកំណត់	322,769,003	(5,145,352)	317,623,651	1,297,492,615
ឥណទានគេហដ្ឋាន	137,877,607	(1,391,133)	136,486,474	557,547,246
ឥណទានវិបារូបន៍	39,352,888	(565,484)	38,787,404	158,446,545
ឥណទានបុគ្គលិក	9,970,956	(69,404)	9,901,552	40,447,840
លិខិតបរិច្ចាគបញ្ចូល	1,671,608	(10,030)	1,661,578	6,787,546
កាតឥណទាន	36,572	(219)	36,353	148,502
	<u>511,678,634</u>	<u>(7,181,622)</u>	<u>504,497,012</u>	<u>2,060,870,294</u>

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 38ខ។

12. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ទ្រព្យសកម្មនិស្សន្ទ				
កិច្ចសន្យាប្តូរអត្រាការប្រាក់ (*)	278,312	1,100,881	1,120,206	4,497,099
បំណុលនិស្សន្ទ				
កិច្ចសន្យាប្តូរអត្រាការប្រាក់ (*)	(278,312)	(1,100,881)	(1,120,206)	(4,497,099)

(*) នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានចុះកិច្ចព្រមព្រៀងប្តូរអត្រាការប្រាក់ជាមួយ Bred Banque Populaire និង ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលកិច្ចព្រមព្រៀងនីមួយៗមានទឹកប្រាក់ ចំនួន 20 លានដុល្លារអាមេរិក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

13. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
អត្ថប្រយោជន៍បុគ្គលិកមិនទាន់ទទួលស្គាល់ (*)	1,569,715	1,596,388	6,318,103	6,521,245
ប្រាក់កក់លើការជួល				
ដែលត្រូវបង្វិលត្រឡប់មកវិញ	504,580	513,835	2,030,935	2,099,016
ចំណាយបង់មុន	632,029	410,737	2,543,917	1,677,861
ផ្សេងៗ	649,837	293,674	2,615,593	1,199,658
	<u>3,356,161</u>	<u>2,814,634</u>	<u>13,508,548</u>	<u>11,497,780</u>

(*) ចំនួននេះសំដៅលើ អត្ថប្រយោជន៍សម្រាប់បុគ្គលិកក្នុងទម្រង់ជាឥណទានផ្តល់ដល់បុគ្គលិក ក្នុងអត្រាការប្រាក់ទាប បើធៀបទៅនឹងអត្រាទីផ្សារទូទៅ។

ပြည်သူ့ဆေးကုသမှုဌာန (ဇ)

2023	កុំព្យូទ័រសរុបរង ដុល្លារអាមេរិក	ការបង្កើតគោលទំព័រ ដុល្លារអាមេរិក	ថ្លៃប្រាក់ពងបង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់5)
ផ្នែកជើង					
នៅថ្ងៃទី១ ខែមករា ឆ្នាំ2023	3,214,957	357,926	2,240,581	5,813,464	23,994,031
ការទិញបន្ថែម	40,128	34,910	829,521	904,559	3,717,737
ការផ្ទេរចេញ	1,606,967	134,464	(1,741,431)	-	-
ការផ្ទេរពីទ្រព្យ និងបរិក្ខារកំពុងបង្កើត	-	-	42,888	42,888	176,270
លម្អៀងពីការប្តូរបរិយាយបំណុល	-	-	-	-	(209,717)
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	4,862,052	527,300	1,371,559	6,760,911	27,618,321
ដកចេញពីសរុបផ្ទៃ					
នៅថ្ងៃទី១ ខែមករា ឆ្នាំ2023	2,644,540	255,042	-	2,899,582	11,993,579
រំលស់ក្នុងកាលបរិច្ឆេទ	235,297	114,389	-	349,686	1,437,209
លម្អៀងពីការប្តូរបរិយាយបំណុល	-	-	-	-	(101,529)
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	2,879,837	369,431	-	3,249,268	13,273,259
តម្លៃសរុប					
នៅថ្ងៃទី១ ខែមករា ឆ្នាំ2023	570,417	102,884	2,240,581	2,913,882	11,996,452
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	1,982,215	157,869	1,371,559	3,511,643	14,345,062

14. **ပြည်သူ့ဝန်ထူကြီး**

		សរុប				
				ពាន់រៀល (កំណត់សម្គាល់១)		
2024	តម្លៃដើម	ការបង្កើតគោរទំព័រ ដុល្លារអាមេរិក	ថ្ងៃប្រតិបត្តិការ ដុល្លារអាមេរិក	ដុល្លារអាមេរិក		
នៅថ្ងៃទី១ ខែមករា ឆ្នាំ2024	ការទិញបន្ថែម	4,862,052	527,300	1,371,559	6,760,911	27,618,321
	ការផ្ទេរចេញ	-	-	248,041	248,041	1,009,775
	លម្អៀងពីការប្តូររូបិយប័ណ្ណ	172,818	85,800	(258,618)	-	-
		-	-	-	-	(417,064)
	នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024	5,034,870	613,100	1,360,982	7,008,952	28,211,032
ដក៖ លក់បន្ត						
	នៅថ្ងៃទី១ ខែមករា ឆ្នាំ2024	2,879,837	369,431	-	3,249,268	13,273,259
	រំលស់ក្នុងការិយាល័យ	500,788	120,653	-	621,441	2,529,886
	លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(223,541)
	នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024	3,380,625	490,084	-	3,870,709	15,579,604
តម្លៃប្រែប្រួល						
នៅថ្ងៃទី១ ខែមករា ឆ្នាំ2024		1,982,215	157,869	1,371,559	3,511,643	14,345,062
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024		1,654,245	123,016	1,360,982	3,138,243	12,631,428

2023	ត្រៀងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យ កំពុងបង្កើត ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ៥)
ផ្នែកទី២						
នៅថ្ងៃទី១ ខែមករា ឆ្នាំ2023	2,680,208	1,321,746	3,004,127	960,402	2,157,299	10,123,782
	143,452	63,695	97,307	26,000	356,939	687,393
	403,234	110,823	479,313	2,580	(995,950)	-
	-	-	-	-	(42,888)	(42,888)
	-	(7,755)	(170,506)	-	-	(178,261)
ការផ្ទេរទៅទ្រព្យអរូបីកំពុងបង្កើត	-	(6,868)	(42,656)	-	-	(49,526)
ការលក់ចេញ	-	-	-	-	-	-
ការលុបចោល	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2023	3,226,894	1,481,641	3,367,583	988,982	1,475,400	10,540,500
ដាក់ទុនសំខាន់ៗ						
នៅថ្ងៃទី១ ខែមករា ឆ្នាំ2023	641,296	678,720	1,913,666	490,841	-	3,724,523
	306,121	229,999	430,861	162,747	-	1,129,728
	-	(7,755)	(169,897)	-	-	(177,652)
	-	(3,527)	(42,656)	-	-	(46,185)
	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2023	947,417	897,437	2,131,972	653,588	-	4,630,414
កម្មវិធីប្រចាំថ្ងៃ						
នៅថ្ងៃទី១ ខែមករា ឆ្នាំ2023	2,038,912	643,026	1,090,461	469,561	2,157,299	6,399,259
	2,279,477	584,204	1,235,611	335,394	1,475,400	5,910,086
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2023						

ទ្រព្យ និងបរិក្ខារ

2024	ទ្រព្យ							សរុប ពាន់រៀល (កំណត់សម្គាល់ 5)
	ត្រៀងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	កំពុងបង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក		
ផ្នែកទី២								
នៅថ្ងៃទី 1 ខែមករា ឆ្នាំ2024								
ការទិញបន្ថែម	3,226,894	1,481,641	3,367,583	988,982	1,475,400	10,540,500	43,057,943	
	-	-	-	-	38,296	38,296	155,903	
ការផ្ទេរចេញ	-	6,820	251,499	-	(258,319)	-	-	
ការលក់ចេញ	-	-	(35,223)	-	-	(35,223)	(143,393)	
ការលុបចោល	-	-	(13,765)	-	-	(13,765)	(56,037)	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(631,939)	
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	3,226,894	1,488,461	3,570,094	988,982	1,255,377	10,529,808	42,382,477	
ដាក់ទុនសំខាន់ៗ								
នៅថ្ងៃទី 1 ខែមករា ឆ្នាំ2024								
រំលស់ក្នុងការិយបរិច្ឆេទ	947,417	897,437	2,131,972	653,588	-	4,630,414	18,915,242	
ការលក់ចេញ	322,689	217,468	452,607	132,887	-	1,125,651	4,582,525	
ការលុបចោល	-	-	(35,223)	-	-	(35,223)	(143,393)	
ការលក់ចេញ	-	-	(13,765)	-	-	(13,765)	(56,037)	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(327,352)	
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	1,270,106	1,114,905	2,535,991	786,475	-	5,707,077	22,970,985	
កម្មវិធីប្រចាំថ្ងៃ								
នៅថ្ងៃទី 1 ខែមករា ឆ្នាំ2024								
	2,279,477	584,204	1,235,611	335,394	1,475,400	5,910,086	24,142,701	
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	1,956,788	373,556	1,034,503	202,507	1,255,377	4,822,731	19,411,492	

16. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 20។

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	6,026,572	7,493,796	24,256,952	30,612,157

ធនាគារបានជួលទីតាំងការិយាល័យ រួមមានការិយាល័យកណ្តាល និងសាខាធនាគាររបស់ខ្លួន។ ព័ត៌មានអំពីការជួលដែលធនាគារជាអ្នកជួល ត្រូវបានបង្ហាញដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម				
ផ្ទៃដី				
នៅថ្ងៃទី១ ខែមករា	13,779,099	12,897,988	56,287,619	53,101,017
ការវាស់វែងឡើងវិញលើភតិសន្យា	-	881,111	-	3,621,366
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(826,746)	(434,764)
នៅថ្ងៃទី៣១ ខែធ្នូ	13,779,099	13,779,099	55,460,873	56,287,619
ដក៖ រំលស់បង្គុល				
នៅថ្ងៃទី១ ខែមករា	6,285,303	4,684,959	25,675,462	19,287,977
រំលស់ក្នុងការិយាល័យបច្ចេកទេស	1,467,224	1,600,344	5,973,069	6,577,414
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(444,610)	(189,929)
នៅថ្ងៃទី៣១ ខែធ្នូ	7,752,527	6,285,303	31,203,921	25,675,462
សរុប				
នៅថ្ងៃទី១ ខែមករា	7,493,796	8,213,029	30,612,157	33,813,040
នៅថ្ងៃទី៣១ ខែធ្នូ	6,026,572	7,493,796	24,256,952	30,612,157

17. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
គណនីសន្សំ	15,640,585	20,487,688	62,953,355	83,692,205
ប្រាក់បញ្ញើមានកាលកំណត់	226,573,013	223,824,627	911,956,377	914,323,601
គណនីចរន្ត	69,059,706	61,373,058	277,965,317	250,708,943
	311,273,304	305,685,373	1,252,875,049	1,248,724,749

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមទំនាក់ទំនង៖				
សម្ព័ន្ធព្យាបាល (កំណត់សម្គាល់ 34)	3,167,100	1,821,195	12,747,578	7,439,582
មិនមែនសម្ព័ន្ធព្យាបាល	308,106,204	303,864,178	1,240,127,471	1,241,285,167
	311,273,304	305,685,373	1,252,875,049	1,248,724,749
ខ. តាមប្រភេទអតិថិជន៖				
រូបវន្តបុគ្គល	229,376,276	204,251,982	923,239,511	834,369,347
សហគ្រាសអាជីវកម្ម	81,897,028	101,433,391	329,635,538	414,355,402
	311,273,304	305,685,373	1,252,875,049	1,248,724,749
គ. តាមនិវាសនដ្ឋាន៖				
និវាសនជន	299,054,089	290,108,871	1,203,692,709	1,185,094,738
អនិវាសនជន	12,219,215	15,576,502	49,182,340	63,630,011
	311,273,304	305,685,373	1,252,875,049	1,248,724,749

17. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ឃ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះប្រាក់បញ្ញើរបស់អតិថិជននាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2024	2023
គណនីសន្សំ	0.00% - 2.00%	0.00% - 2.00%
ប្រាក់បញ្ញើមានកាលកំណត់	0.90% - 7.75%	1.00% - 8.00%
គណនីចរន្ត	0.00% - 0.70%	0.00% - 0.70%

18. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើមានកាលកំណត់	234,557,370	205,880,452	944,093,414	841,021,646
គណនីចរន្ត	7,729,882	3,346,407	31,112,775	13,670,073
គណនីសន្សំ	39,540	3,313,046	159,149	13,533,793
	<u>242,326,792</u>	<u>212,539,905</u>	<u>975,365,338</u>	<u>868,225,512</u>

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
សម្ព័ន្ធព្យាតិ (កំណត់សម្គាល់ ៣៤)	63,786,933	61,293,989	256,742,406	250,385,945
មិនមែនសម្ព័ន្ធព្យាតិ	178,539,859	151,245,916	718,622,932	617,839,567
	<u>242,326,792</u>	<u>212,539,905</u>	<u>975,365,338</u>	<u>868,225,512</u>

ក. តាមទំនាក់ទំនង៖

សម្ព័ន្ធព្យាតិ (កំណត់សម្គាល់ ៣៤)	63,786,933	61,293,989	256,742,406	250,385,945
មិនមែនសម្ព័ន្ធព្យាតិ	178,539,859	151,245,916	718,622,932	617,839,567
	<u>242,326,792</u>	<u>212,539,905</u>	<u>975,365,338</u>	<u>868,225,512</u>

18. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
ខ. តាមនិវាសនដ្ឋាន៖				
និវាសនជន	178,539,859	151,211,188	718,622,932	617,697,703
អនិវាសនជន	63,786,933	61,328,717	256,742,406	250,527,809
	<u>242,326,792</u>	<u>212,539,905</u>	<u>975,365,338</u>	<u>868,225,512</u>

គ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2024	2023
ប្រាក់បញ្ញើមានកាលកំណត់	3.00% - 7.30%	3.50% - 7.50%
គណនីចរន្ត	0.00% - 0.35%	0.00% - 0.35%
គណនីសន្សំ	0.00% - 1.05%	0.00% - 0.75%

19. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
សម្ព័ន្ធព្យាតិ (i)	1,839,516	88,545,140	7,404,052	361,706,897
ការប្រាក់បង្គរត្រូវទូទាត់	-	74,965	-	306,232
	<u>1,839,516</u>	<u>88,620,105</u>	<u>7,404,052</u>	<u>362,013,129</u>
មិនមែនសម្ព័ន្ធព្យាតិ (ii)	-	6,119,951	-	25,000,000
ការប្រាក់បង្គរត្រូវទូទាត់	-	65,160	-	266,178
	<u>-</u>	<u>6,185,111</u>	<u>-</u>	<u>25,266,178</u>
	<u>1,839,516</u>	<u>94,805,216</u>	<u>7,404,052</u>	<u>387,279,307</u>

19. ប្រាក់កម្ចី (ត)

(i) ប្រាក់កម្ចីនេះសំដៅទៅលើឥណទានវិបារូបន៍ ដែលធនាគារមានជាមួយនឹង BRED Banque Populaire – ទីស្នាក់ការកណ្តាល ហើយដែលទំហំឥណទានសរុបមានចំនួន 20 លានអឺរ ដោយផ្អែកលើការអនុម័តពីគណៈកម្មាធិការឥណទាន នៅថ្ងៃទី30 ខែមីនា ឆ្នាំ2024 ជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម។ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 ធនាគារបានប្រើប្រាស់ហ្វាស៊ីលីតីនេះអស់ចំនួន 1,839,516 ដុល្លារអាមេរិក (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023៖3,545,140 ដុល្លារអាមេរិក)។

ឥណទានហ្វាស៊ីលីតីដែលត្រូវទូទាត់សង	ឥណទានវិបារូបន៍
	1,839,516 ដុល្លារអាមេរិក
កាលវេលា	មិនមាន
ការបង់ប្រាក់ដើម	តាមការតម្រូវ
ការបង់ការប្រាក់	ត្រីមាស
អត្រាការប្រាក់	SOFR 1M+ 2%

(ii) នៅក្នុងការិយបរិច្ឆេទនេះ ធនាគារពុំមាន LPCO ហ្វាស៊ីលីតីនោះទេ។

បម្រែបម្រួលនៃប្រាក់កម្ចី ក្នុងអំឡុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល	2023 ពាន់រៀល
	(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)			
នៅថ្ងៃទី1 ខែមករា	94,805,216	169,812,012	387,279,307	699,116,053
ប្រាក់កម្ចីបន្ថែម	2,385,066	2,131,082,725	9,709,604	8,758,750,000
ការទូទាត់ប្រាក់ដើម	(95,210,641)	(2,206,062,969)	(387,602,520)	(9,066,918,803)
ចំណាយលើការប្រាក់	312,123	8,129,178	1,270,653	33,410,922
ការប្រាក់បានបង់	(452,248)	(8,155,730)	(1,841,102)	(33,520,050)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(1,411,890)	(3,558,815)
នៅថ្ងៃទី31 ខែធ្នូ	1,839,516	94,805,216	7,404,052	387,279,307

20. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
វិភាគតាមកាលវេលាសង – លំហូរទឹកប្រាក់				
តាមកិច្ចសន្យាដែលមិនអប្បបរមា				
រហូតដល់ ១ខែ	237,187	232,277	954,678	948,852
1ខែ ដល់ 3ខែ	631,427	675,651	2,541,494	2,760,034
3ខែ ដល់ 6ខែ	292,393	292,060	1,176,882	1,193,065
6ខែ ដល់ 12ខែ	635,904	635,228	2,559,514	2,594,906
1ឆ្នាំ ដល់ 5ឆ្នាំ	3,480,114	4,558,337	14,007,459	18,620,807
លើសពី 5ឆ្នាំ	1,151,639	1,947,470	4,635,346	7,955,415
បំណុលភតិសន្យាដែលមិនអប្បបរមាសរុប	6,428,664	8,341,023	25,875,373	34,073,079
ចំណាយហិរញ្ញប្បទាន	(437,601)	(776,263)	(1,761,344)	(3,171,034)
តម្លៃយោង	5,991,063	7,564,760	24,114,029	30,902,045
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	1,742,879	1,659,263	7,015,088	6,778,090
រយៈពេលវែង	4,248,184	5,905,497	17,098,941	24,123,955
	5,991,063	7,564,760	24,114,029	30,902,045

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2024 ដុល្លារអាមេរិក	ឆ្នាំ2023 ដុល្លារអាមេរិក	ឆ្នាំ2024 ពាន់រៀល	ឆ្នាំ2023 ពាន់រៀល
	(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)			
នៅថ្ងៃទី1 ខែមករា	7,564,760	8,593,073	30,902,045	35,377,682
ការទិញបន្ថែម	-	552,029	-	2,268,839
ចំណាយលើការប្រាក់	175,954	222,889	716,309	916,074
ការប្រាក់បានបង់	(175,954)	(222,889)	(716,309)	(916,074)
ការទូទាត់ប្រាក់ដើមនៃភតិសន្យា	(1,573,697)	(1,580,342)	(6,406,520)	(6,495,206)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(381,496)	(249,270)
នៅថ្ងៃទី31 ខែធ្នូ	5,991,063	7,564,760	24,114,029	30,902,045

20. ចំណូលគតិសន្យា

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត មានដូចខាងក្រោម៖

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយការប្រាក់លើគតិសន្យា	175,954	222,889	716,309	916,074
ចំណាយពាក់ព័ន្ធនឹងគតិសន្យា រយៈពេលខ្លី និងទ្រព្យសកម្ម ដែលមានតម្លៃទាប	399,045	450,206	1,624,512	1,850,347

21. ចំណូលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
គណនីបង្គរ និង គណនីត្រូវទូទាត់ផ្សេងៗ (*)	1,562,473	1,977,956	6,288,954	8,079,950
គណនីត្រូវទូទាត់ឲ្យសម្ព័ន្ធម្នាតិ (កំណត់សម្គាល់ 34គ)	634,355	821,214	2,553,279	3,354,659
ពន្ធត្រូវទូទាត់ផ្សេងៗ	313,461	974,059	1,261,679	3,979,031
មូលនិធិដែលបានការកាន់កាប់ក្រោម គណនីរក្សាទុកដោយគតិយជន	-	2,639,907	-	10,784,020
	2,510,289	6,413,136	10,103,912	26,197,660

(*) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារបានទទួលនូវផលជាផ្លូវការលើការកំណត់ពន្ធឡើងវិញ សម្រាប់សវនកម្មពេញលេញ សម្រាប់ឆ្នាំសារពើពន្ធចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលរួមទាំងប្រាក់ពន្ធបន្ថែម ការប្រាក់ និងប្រាក់ពិន័យ មានចំនួនសរុប 399,651,962 (ប្រហែល 99,292 ដុល្លារអាមេរិក)។ ចំនួននេះ ត្រូវបានកាត់ត្រានៅក្នុងគណនីបង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់មក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារបានបង់ទៅឲ្យអ.ព.ជ.រួចហើយ។

22. ភាគព្រឹត្តិប្រាក់រំលឹកអតីតភាពការងារ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់រំលឹកអតីតភាពការងារ	9,031	20,961	36,350	85,626
ផ្សេងៗ	4,325	4,572	17,408	18,676
	13,356	25,533	53,758	104,302

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សំវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ប្រកាសនេះ តម្រូវឲ្យនិយោជក ទូទាត់សំណងអតីតភាពការងារ ដល់និយោជិតរបស់ខ្លួនដូចខាងក្រោម៖

- ប្រាក់អតីតភាពការងារក្នុងឆ្នាំ៖ ចាប់ពីឆ្នាំ២០១៩មក ការទូទាត់ត្រូវបានកំណត់យកចំនួនស្មើនឹង 15ថ្ងៃ នៃប្រាក់បៀវត្ស និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ចាប់ពីឆ្នាំ២០២១មក ត្រូវបានកំណត់យកចំនួនស្មើនឹង 6ថ្ងៃ នៃប្រាក់បៀវត្សសុទ្ធក្នុងមួយឆ្នាំដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ២០២១ តទៅ។ សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យលើសពីចំនួនអតិបរមាស្មើនឹង 6ខែ នៃប្រាក់បៀវត្សសុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ២០១៩ (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត)។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ ជារៀងរាល់ឆ្នាំ។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ។

22. ភាគពូកិច្ចប្រាក់លើកអតីតភាពការងារ (ត)

បម្រែបម្រួលនៃភាគពូកិច្ចអតីតភាពយោជន៍និយោជិតក្នុងអំឡុងកាលិយបរិច្ឆេទ មានដូចខាងក្រោម៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	
នៅថ្ងៃទី១ ខែមករា	25,533	48,652	104,302	200,300
ទទួលស្គាល់ក្នុងរបាយការណ៍				
ចំណេញ ឬខាត	-	9,271	-	38,104
បានទូទាត់ក្នុងកាលិយបរិច្ឆេទ	(12,177)	(32,390)	(49,573)	(133,123)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(971)	(979)
នៅថ្ងៃទី៣១ ខែធ្នូ	13,356	25,533	53,758	104,302

23. ចំណាយពន្ធលើប្រាក់ចំណេញ

ក. ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	
ពន្ធពន្យារជាទ្រព្យសកម្ម	6,938,797	6,166,844	27,928,657	25,191,558
ពន្ធពន្យារជាបំណុល	(5,160,721)	(4,834,952)	(20,771,901)	(19,750,779)
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	1,778,076	1,331,892	7,156,756	5,440,779

23. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ក. ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ (ត)

ពន្ធពន្យារជាទ្រព្យសកម្ម រួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	
ពន្ធពន្យារជាទ្រព្យសកម្ម៖				
សំវិធានធនលើ				
អត្ថប្រយោជន៍និយោជិត	2,671	5,107	10,751	20,862
ប្រាក់ខាតពន្ធយោងទៅត្រាបន្ទាប់	5,413,609	4,297,790	21,789,776	17,556,472
បំណុលភតិសន្យា	1,198,213	1,512,952	4,822,807	6,180,409
ចំណូលពន្យារពីឥណទាន				
និងបុរេប្រទាន	324,304	350,995	1,305,323	1,433,815
	6,938,797	6,166,844	27,928,657	25,191,558
ពន្ធពន្យារជាបំណុល៖				
សំវិធានធនលើការខាតបង់ឱនភាព				
នៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	(2,962,457)	(2,935,064)	(11,923,888)	(11,989,736)
ការប្រាក់បង្គរដែលបានព្យួរទុក	(763,196)	-	(3,071,865)	-
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(1,205,314)	(1,498,759)	(4,851,389)	(6,122,431)
ការរំលស់	(229,754)	(401,129)	(924,759)	(1,638,612)
	(5,160,721)	(4,834,952)	(20,771,901)	(19,750,779)
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	1,778,076	1,331,892	7,156,756	5,440,779

23. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

បម្រែបម្រួលពន្ធពន្យារសុទ្ធក្នុងអំឡុងកាលបរិច្ឆេទ មានដូចខាងក្រោម៖

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	1,331,892	1,612,526	5,440,779	6,638,770
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	446,184	(280,634)	1,816,415	(1,153,406)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(100,438)	(44,585)
នៅថ្ងៃទី៣១ ខែធ្នូ	1,778,076	1,331,892	7,156,756	5,440,779

ខ. ឥណទានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	(1,457,271)	35,047	(5,952,952)	144,288
អត្ថប្រយោជន៍ពន្ធលើ ប្រាក់ចំណេញប្រចាំឆ្នាំ	-	(997,354)	-	(4,099,125)
ពន្ធលើប្រាក់ចំណេញបានបង់	(439,305)	(494,964)	(1,788,411)	(2,034,302)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	107,645	36,187
នៅថ្ងៃទី៣១ ខែធ្នូ	(1,896,576)	(1,457,271)	(7,633,718)	(5,952,952)

គ. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ

អនុលោមតាមច្បាប់ស្តីពីពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលនៅពេលដែលពន្ធមួយណាមានចំនួនធំជាង។

23. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

គ. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ (ត)

ពន្ធអប្បបរមាអាចត្រូវបានលើកលែង ប្រសិនបើធនាគារកាន់កាប់បញ្ជីការគណនេយ្យត្រឹមត្រូវ ស្របទៅតាមប្រកាសលេខ 638 ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.) ហើយធនាគារត្រូវការ ការអនុម័តដោយអ.ព.ជ.។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ធនាគារបានទទួលវិញ្ញាបនបត្រមាសចុងក្រោយបង្អស់ និងលិខិតដែលបញ្ជាក់ថាធនាគារបានកាន់កាប់បញ្ជីការគណនេយ្យត្រឹមត្រូវពី អ.ព.ជ. សម្រាប់ឆ្នាំសារពើពន្ធ២០២៣ និង២០២៤។ ដូច្នេះ ធនាគារត្រូវបានលើកលែងពីពន្ធអប្បបរមាក្នុងអំឡុងកាលបរិច្ឆេទនេះ។

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ				
អត្ថប្រយោជន៍ពន្ធលើ ប្រាក់ចំណេញប្រចាំឆ្នាំ	-	(997,354)	-	(4,099,125)
ចំណាយពន្ធពន្យារ	(446,184)	280,634	(1,816,415)	1,153,406
	(446,184)	(716,720)	(1,816,415)	(2,945,719)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រា 20% ចំណាយពន្ធលើប្រាក់ចំណេញដែលបានបង្ហាញក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2024			2023		
	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ខាតមុនដកពន្ធ		(3,792,253)	(15,438,262)		(7,314,856)	(30,064,058)
ពន្ធលើប្រាក់ចំណេញ តាមអត្រាផ្លូវការ 20%	20.00	(758,451)	(3,087,654)	20.00	(1,462,971)	(6,012,812)
ឥទ្ធិពលនៃចំណាយ មិនអាចកាត់កងបាន	(8.19)	310,504	1,264,062	(6.67)	487,607	2,004,066
អត្ថប្រយោជន៍ពន្ធលើ ប្រាក់ចំណេញប្រចាំឆ្នាំ	-	-	-	13.63	(997,354)	(4,099,125)
លម្អៀងបណ្តោះអាសន្នដែល មិនបានទទួលស្គាល់	(0.05)	1,763	7,177	(17.17)	1,255,998	5,162,152
អត្ថប្រយោជន៍ពន្ធលើ ប្រាក់ចំណេញ	11.76	(446,184)	(1,816,415)	(9.79)	(716,720)	(2,945,719)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ បានផ្ទេរទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញក្រៅមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	សំវិធានធនតាមធនាគារជាតិនៃកម្ពុជា (០)	សំវិធានធនតាម ស.វ.ហ.អ.ក ១ (៦)	ទុនបម្រុងតាមបទប្បញ្ញត្តិ (ក) = (០) + (៦)	ធនាគារ និងបុគ្គលិក			ផ្សេងៗ		
				សមតុល្យ	ផ្តល់ដល់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	ផ្តល់ដល់អតិថិជន	ធាតុក្រៅ	សរុប	
				ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
391,351	342,502	29,106,167	716,851					30,556,871	
(117,722)	(191,836)	(7,883,647)	(359,695)					(8,552,896)	
								22,003,975	
439,502	369,780	27,645,924	846,279					29,301,485	
(106,201)	(221,868)	(7,181,622)	(658,731)					(8,168,422)	
								21,133,063	
								870,912	
								3,545,483	

ការផ្ទេរទុនបម្រុងតាមបទប្បញ្ញត្តិ (ក) = (ខ) + (៦) គឺជាពាន់រៀល (កំណត់សម្គាល់ ៥)



The smarter way to bank.

23. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

គ. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ (ត)

(*) ចំនួននេះសំដៅឲ្យប្រាក់ខាតពន្ធ ដែលមិនត្រូវបានទទួលស្គាល់ទាំងស្រុងជាពន្ធនាគារជាប្រចាំសកម្មភាពនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ពីព្រោះធនាគារពុំប្រាកដប្រជាថាមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចយកមកប្រើប្រាស់កាត់កងជាមួយនឹងចំនួននេះ។

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

24. ដើមទុន

ភាគហ៊ុនធម្មតាទាំងអស់ចំនួន 145,000 ហ៊ុន (ឆ្នាំ២០២៣៖ ភាគហ៊ុនធម្មតាចំនួន 145,000 ហ៊ុន) ត្រូវបានចុះបញ្ជីបោះផ្សាយ និងទូទាត់ជាមួយតម្លៃចារិក 1,000 ដុល្លារអាមេរិក ឬសមមូលនឹង 4,000,000 រៀល ក្នុងមួយហ៊ុន។

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
BRED Banque Populaire	145,000,000	145,000,000	580,000,000	580,000,000

25. ទុនបម្រុង

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
ទុនបម្រុងតាមបទប្បញ្ញត្តិ (*)	22,003,975	21,133,063	90,174,193	86,628,710

(*) ទុនបម្រុងតាមបទប្បញ្ញត្តិ សំដៅលើភាពខុសគ្នារវាងការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុដោយអនុលោមតាម ស.វ.ហ.អ.ក និងសំវិធានធនលើបទប្បញ្ញត្តិអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិ។



The smarter
way to bank.

26. ចំណូលពីការប្រាក់

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	2,801,325	3,216,678	11,404,194	13,220,547
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន	37,182,531	39,118,589	151,370,084	160,777,401
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	308,568	353,506	1,256,180	1,452,910
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	5,154,692	668,372	20,984,751	2,747,008
	<u>45,447,116</u>	<u>43,357,145</u>	<u>185,015,209</u>	<u>178,197,866</u>

27. ចំណាយលើការប្រាក់

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើមានកាលកំណត់	28,462,605	19,496,944	115,871,265	80,132,440
ប្រាក់បញ្ញើតាមតម្រូវការ	681,178	339,222	2,773,075	1,394,202
គណនីសន្សំ	265,226	260,293	1,079,735	1,069,804
ប្រាក់កម្ចី	312,123	8,129,178	1,270,653	33,410,922
បំណុលភតិសន្យា	175,954	222,889	716,309	916,074
	<u>29,897,086</u>	<u>28,448,526</u>	<u>121,711,037</u>	<u>116,923,442</u>



The smarter
way to bank.

28. ចំណូល/(ចំណាយ)សុទ្ធពីកម្រៃ និងជើងសារ

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)
សេវាផ្ទេរប្រាក់ចេញចូល	778,545	756,358	3,169,457	3,108,631
កម្រៃផ្សេងៗ	1,926,989	1,745,727	7,844,772	7,174,938
ចំណូលពីកម្រៃ និងជើងសារ	<u>2,705,534</u>	<u>2,502,085</u>	<u>11,014,229</u>	<u>10,283,569</u>
ថ្លៃកាតវីសា និងកាតម៉ាស្ទ័រ	(1,624,494)	(1,571,807)	(6,613,315)	(6,460,127)
ថ្លៃសេវាSWIFT	(572,374)	(507,351)	(2,330,135)	(2,085,213)
កម្រៃផ្សេងៗ	(460,837)	(481,178)	(1,876,067)	(1,977,641)
ចំណាយលើកម្រៃ និងជើងសារ	<u>(2,657,705)</u>	<u>(2,560,336)</u>	<u>(10,819,517)</u>	<u>(10,522,981)</u>
	<u>47,829</u>	<u>(58,251)</u>	<u>194,712</u>	<u>(239,412)</u>

29. ចំណូលផ្សេងៗ

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញសុទ្ធពីការប្តូរ រូបិយប័ណ្ណបរទេស	923,656	766,122	3,760,204	3,148,761
ភាគលាភពីការវិនិយោគមូលធន	48,179	67,378	196,137	276,924
ចំណូលផ្សេងៗ	1,014	1,613	4,127	6,629
	<u>972,849</u>	<u>835,113</u>	<u>3,960,468</u>	<u>3,432,314</u>

30. ប្រាក់ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុតាម FVTPL

ខាងក្រោមនេះ គឺបានមកពីឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យដោយមិនរាប់បញ្ចូលនូវចំណែកដែលមានប្រសិទ្ធភាពនៃឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ៖

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ចំណេញបានពីឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ				
កិច្ចសន្យាប្តូរអត្រាការប្រាក់	1,930,808	624,357	7,860,319	2,566,108
ខាតបានពីឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ				
កិច្ចសន្យាប្តូរអត្រាការប្រាក់	(1,930,808)	(624,357)	(7,860,319)	(2,566,108)
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសកើតឡើងពីការទប់ស្កាត់ហានិភ័យលំហូរទឹកប្រាក់ - ផ្នែកទប់ស្កាត់ហានិភ័យ	-	(889,566)	-	(3,656,116)
	-	(1,513,923)	-	(6,222,224)
ប្រាក់ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗតាម FVTPL	-	(889,566)	-	(3,656,116)

31. ចំណាយបុគ្គលិក

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	6,283,542	6,391,561	25,580,299	26,269,316
អត្ថប្រយោជន៍ផ្សេងៗ	2,051,932	2,714,505	8,353,416	11,156,615
	8,335,474	9,106,066	33,933,715	37,425,931

32. ចំណាយប្រតិបត្តិការផ្សេងៗ

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
រំលស់	3,214,316	3,079,758	13,085,480	12,657,805
កម្រៃវិជ្ជាជីវៈ (*)	3,673,238	3,757,100	14,953,752	15,441,681
ចំណាយពន្ធផ្សេងៗ	1,298,330	2,588,739	5,285,501	10,639,717
ចំណាយទំនាក់ទំនងសាធារណៈ				
ទីផ្សារ និងការផ្សព្វផ្សាយ	765,732	864,460	3,117,295	3,552,931
ចំណាយលើភតិសន្យាក្នុងតម្លៃទាប និងការជួលក្នុងរយៈពេលខ្លី	399,045	450,206	1,624,512	1,850,347
ចំណាយលើអាជ្ញាបណ្ណ	284,826	281,407	1,159,527	1,156,583
ចំណាយទឹកភ្លើង	220,807	234,589	898,905	964,161
ចំណាយលើការជួសជុល និងថែទាំ	388,451	343,143	1,581,384	1,410,318
ចំណាយលើការធានារ៉ាប់រង	393,686	318,117	1,602,696	1,307,461
ចំណាយលើទំនាក់ទំនង	207,364	230,969	844,179	949,283
ចំណាយធ្វើដំណើរ និងស្នាក់នៅ	66,104	78,096	269,109	320,975
ចំណាយលើសម្ភារៈការិយាល័យ	77,443	80,567	315,270	331,130
ចំណាយផ្សេងៗ	592,186	637,262	2,410,790	2,619,145
	11,581,528	12,944,413	47,148,400	53,201,537

(*) កម្រៃវិជ្ជាជីវៈ រួមមានចំណាយលើសេវាសវនកម្មសម្រាប់សវនករចំនួន 77,792 ដុល្លារអាមេរិក ដោយរាប់បញ្ចូលទាំងអាករលើតម្លៃបន្ថែមសម្រាប់ការិយាល័យបច្ចេកទេសដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 (ឆ្នាំ2023៖ 74,800 ដុល្លារអាមេរិក)។

33. ការសន្យា និងយថាភាព

ក. ការសន្យា

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យាផ្សេងៗ និងកើតឡើងនូវយថាភាពមួយចំនួនតាមឧបាស្រ័យជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការបាត់បង់ជាសារវន្តណាមួយដែលត្រូវបានរំពឹងទុក ដែលកើតឡើងពីប្រតិបត្តិការខាងក្រោមឡើយដែលមាន៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ផ្នែកនៃឥណទានហ្វានស៊ីលីដី				
ដែលមិនទាន់ប្រើប្រាស់	52,612,935	73,223,276	211,767,063	299,117,082
លិខិតឥណទាន	3,674,138	973,275	14,788,405	3,975,828
លិខិតធានាដោយធនាគារ	9,198,529	9,348,573	37,024,079	38,188,921
	<u>65,485,602</u>	<u>83,545,124</u>	<u>263,579,547</u>	<u>341,281,831</u>
សំវិធានធនលើការខាតបង់				
ឱនភាពនៃតម្លៃ	(359,695)	(658,731)	(1,447,772)	(2,690,916)
	<u>65,125,907</u>	<u>82,886,393</u>	<u>262,131,775</u>	<u>338,590,915</u>

សូមមើលកំណត់សម្គាល់ 38ខ(៧) សម្រាប់ការផ្ទៀងផ្ទាត់នៃសំវិធានធនលើការខាតបង់ សម្រាប់ធាតុក្រៅតារាងតុល្យការ។

ខ. យថាភាពលើពន្ធ

ធនាគារវាយតម្លៃកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធជាធរមាននានាគិតត្រឹមកាលបរិច្ឆេទរាយការណ៍។ ដោយសារតែលក្ខណៈវិវត្តន៍នៃបទប្បញ្ញត្តិសារពើពន្ធការកំណត់ពន្ធជាក់លាក់មួយចំនួន តម្រូវឲ្យប្រើប្រាស់នូវការវិនិច្ឆ័យ និងការបកស្រាយ។ អ្នកគ្រប់គ្រងបានអនុវត្តការវិនិច្ឆ័យក្នុងការកំណត់នូវស្ថានភាពសារពើពន្ធរបស់ធនាគារ និងបន្តតាមដានការវិវត្តន៍នានាលើបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ទោះបីជាធនាគារខិតខំអនុវត្តតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធនាពេលបច្ចុប្បន្នក្តី ការបកស្រាយអំពីបទប្បញ្ញត្តិសារពើពន្ធមួយចំនួនអាចមានភាពផ្សេងៗពីគ្នា។ និយ័តកម្មនានា (ប្រសិនបើមាន) ដែលជាលទ្ធផលនៃការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ នឹងត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុទៅតាមករណ៍ជាក់ស្តែងនៅពេលដែលការត្រួតពិនិត្យត្រូវបានធ្វើឡើង និងបានបញ្ចប់សព្វគ្រប់ដោយអាជ្ញាធរពន្ធដារ។

33. ការសន្យា និងយថាភាព (ត)

គ. កិច្ចសន្យាមូលធន

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ មានកិច្ចសន្យាមូលធនទាក់ទងនឹងការការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបីចំនួន 3,123,395 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ 3,255,777 ដុល្លារអាមេរិក)។

34. សម្ព័ន្ធភាព

ក. អត្តសញ្ញាណនៃសម្ព័ន្ធភាព

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធភាពរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោល ដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធភាពអាចជាបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងសម្ព័ន្ធភាពជាមួយនឹងភាគទុនិក ក្រុមហ៊ុនស្ថិតក្នុងការគ្រប់គ្រងរួម និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំសម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងៗទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងៗទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2024 ដុល្លារអាមេរិក	2023 ដុល្លារអាមេរិក	2024 ពាន់រៀល (កំណត់សម្គាល់ 5)	2023 ពាន់រៀល (កំណត់សម្គាល់ 5)
ប៊ីអឌី (ខេមបូឌា) លីមីតធីត				
ចំណាយជួល (អគារ និងបន្ទប់ប្រជុំ)	893,842	859,155	3,638,831	3,531,127
ចំណាយអគ្គិសនី	111,225	124,839	452,797	513,088
ចំណាយលើសេវាកម្មថែទាំ	51,282	57,882	208,769	237,895
ការប្រាក់បានបង់/សេវាកម្មថែទាំគណនី	5,303	2,341	21,589	9,622
កាតចេញចូល - ការចុះឈ្មោះ				
ចូលក្តីបង់ប្រាក់ប្រចាំ	3,538	3,260	14,403	13,399
ចំណាយលើការប្រាក់	5,303	2,341	21,589	9,622
Bred IT				
ចំណាយលើការថែទាំ IT	2,402,520	2,944,849	9,780,659	12,103,329
BRED Banque Populaire				
ការបន្ថែមដើមទុន	-	35,000,000	-	140,000,000
ចំណាយលើការប្រាក់	221,967	8,041,128	903,628	33,049,036
ការិយាល័យតំណាង Compagnie Financiere de la BRED				
ចំណាយលើការប្រាក់	990	3,727	4,030	15,318
Banque Pour Le Commerce Et L'industrie Mer Rouge				
ចំណាយលើការប្រាក់	3,168,833	1,939,215	12,900,319	7,970,174
អ្នកគ្រប់គ្រងសំខាន់ៗ				
ចំណូលការប្រាក់ពីឥណទាន	(13,832)	(40,845)	(56,310)	(167,873)
ប្រាក់បៀវត្សរបស់អ្នកគ្រប់គ្រង	529,996	982,712	2,157,614	4,038,946
អត្ថប្រយោជន៍របស់អ្នកគ្រប់គ្រង	224,078	382,434	912,222	1,571,804
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	77,280	82,056	314,607	337,250

គ. សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
គណនីត្រូវទូទាត់សម្ព័ន្ធព្យាបាល				
Bred IT	634,355	821,214	2,553,279	3,354,659
គណនីត្រូវទូទាត់សម្ព័ន្ធព្យាបាល គឺពុំមានការធានា មិនមានការប្រាក់ និងមិនមានកាលកំណត់ក្នុងការទូទាត់នោះទេ។				
	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើពីសម្ព័ន្ធព្យាបាល (កំណត់សម្គាល់ 17ក និង 18ក)				
<i>ប្រាក់បញ្ញើរបស់អតិថិជន</i>				
ការិយាល័យតំណាង				
Compagnie Financiere de la BRED	718,363	160,607	2,891,411	656,080
ប៊ីអឌី (ខេមបូឌា) លីមីតធីត	2,180,817	1,188,037	8,777,788	4,853,131
Bred IT	-	75	-	306
សំណងអ្នកគ្រប់គ្រងសំខាន់ៗ	267,920	472,476	1,078,379	1,930,065
	3,167,100	1,821,195	12,747,578	7,439,582
<i>ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា</i>				
Banque Pour Le Commerce Et L'industrie Mer Rouge				
L'industrie Mer Rouge	63,786,933	61,293,989	256,742,406	250,385,945
ប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល				
Bred Banque Populaire (កំណត់សម្គាល់ 19)	1,839,516	88,620,105	7,404,052	362,013,129

គ. សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ប្រាក់បញ្ញើជាមួយសម្ព័ន្ធព្យាបាល				
Bred Banque Populaire	10,184,346	8,610,081	40,991,993	35,172,181
ឥណទានផ្តល់ដល់សម្ព័ន្ធព្យាបាល				
អ្នកគ្រប់គ្រងសំខាន់ៗ	2,447	1,305,678	9,849	5,333,695
សូមមើលកំណត់សម្គាល់ 17 18 និង 19 សម្រាប់រយៈពេល និងលក្ខខណ្ឌសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល។				

35. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៦)	26,641,762	24,549,839	107,233,092	100,286,092
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់ ៧)				
គណនីចរន្ត	45,118,384	49,481,072	181,601,496	202,130,179
សមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (កំណត់សម្គាល់ ៨)				
បញ្ញើមានកាលកំណត់ដែលមានកាលស្មើ៣ខែ ឬ តិចជាង	8,382,510	-	33,739,603	-
គណនីចរន្ត	6,899,047	10,247,418	27,768,664	41,860,703
សាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងរបាយការណ៍លំហូរទឹកប្រាក់	87,041,703	84,278,329	350,342,855	344,276,974

36. ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (កំណត់សម្គាល់ ៨)	(11,521)	30,260	(46,902)	124,369
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (កំណត់សម្គាល់ 10)	30,032	148,685	122,260	611,095
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ 11)	(763,506)	(776,912)	(3,108,233)	(3,193,108)
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើធាតុក្រៅតាមឯកសារ (កំណត់សម្គាល់ 38ខ(v))	299,036	541,247	1,217,376	2,224,525
	(445,959)	(56,720)	(1,815,499)	(233,119)

37. ចំណាត់ថ្នាក់នៃប្រភេទសកម្មភាពហិរញ្ញវត្ថុ និងចំណូលហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមបង្ហាញអំពីការផ្ទៀងផ្ទាត់រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)	កំណត់តាម		តម្លៃយោងសរុប	
	FVTPL	FVOCI –	រំលស់ថ្លៃដើម	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់អតិថិជន	-	-	311,273,304	1,252,875,049
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	242,326,792	975,365,338
ប្រាក់កម្ចី	-	-	1,839,516	7,404,052
បំណុលនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	278,312	-	-	1,120,206
បំណុលអតិសន្យា	-	-	5,991,063	24,114,029
បំណុលផ្សេងៗ	-	-	2,196,828	8,842,233
បំណុលហិរញ្ញវត្ថុសរុប	278,312	-	563,627,503	2,269,720,907

37. ចំណាត់ថ្នាក់នៃប្រភេទសកម្មភាពហិរញ្ញវត្ថុ និងចំណូលហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញអំពីការផ្ទៀងផ្ទាត់រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	កំណត់តាម		FVOCI –		តម្លៃយោងសរុប	
	FVTPL	ឧបករណ៍មូលធន	រំលស់ថ្លៃដើម	តម្លៃយោងសរុប	ពាន់រៀល	(កំណត់សម្គាល់ ៥)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		
សាច់ប្រាក់ក្នុងដៃ	-	-	26,641,762	26,641,762	107,233,092	
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	97,696,581	97,696,581	393,228,739	
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	40,588,941	40,588,941	163,370,488	
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	140,000	-	140,000	563,500	
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ	-	-	33,846,762	33,846,762	136,233,217	
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	467,289,774	467,289,774	1,880,841,340	
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	-	278,312	1,120,206	
ទ្រព្យសកម្មនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	278,312	-	1,154,417	1,154,417	4,646,528	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	278,312	140,000	667,218,237	667,636,549	2,687,237,110	

37. ចំណាត់ថ្នាក់នៃប្រភេទសកម្មភាពហិរញ្ញវត្ថុ និងចំណុះនៃហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមបង្ហាញអំពីការផ្ទៀងផ្ទាត់រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (ត)	កំណត់តាម FVTPL	FVOCI – ឧបករណ៍មូលធន	រំលស់ថ្លៃដើម	តម្លៃយោងសរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់អតិថិជន	-	-	305,685,373	305,685,373	1,248,724,749
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	212,539,905	212,539,905	868,225,512
ប្រាក់កម្ចី	-	-	94,805,216	94,805,216	387,279,307
បំណុលនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	1,100,881	-	-	1,100,881	4,497,099
បំណុលភតិសន្យា	-	-	7,564,760	7,564,760	30,902,045
បំណុលផ្សេងៗ	-	-	5,439,077	5,439,077	22,218,630
បំណុលហិរញ្ញវត្ថុសរុប	1,100,881	-	626,034,331	627,135,212	2,561,847,342

37. ចំណាត់ថ្នាក់នៃប្រភេទសកម្មភាពហិរញ្ញវត្ថុ និងចំណុះនៃហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមបង្ហាញអំពីការផ្ទៀងផ្ទាត់រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	កំណត់តាម FVTPL	FVOCI – ឧបករណ៍មូលធន	រំលស់ថ្លៃដើម	តម្លៃយោងសរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	-	-	24,549,839	24,549,839	100,286,092
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	120,115,201	120,115,201	490,670,596
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	45,550,258	45,550,258	186,072,804
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	140,000	-	140,000	571,900
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ					
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	36,575,255	36,575,255	149,409,917
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	504,497,012	504,497,012	2,060,870,294
ទ្រព្យសកម្មនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	1,100,881	-	-	1,100,881	4,497,099
ទ្រព្យសកម្មផ្សេងៗ	-	-	807,509	807,509	3,298,674
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,100,881	140,000	732,095,074	733,335,955	2,995,677,376

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសន្ទនីយភាព និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗខាងលើរបស់ធនាគារដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើងព្រមទាំងការគ្រប់គ្រងដើមទុនរបស់ធនាគារ។

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	26,641,762	24,549,839	107,233,092	100,286,092
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	97,696,581	120,115,201	393,228,739	490,670,596
សមតុល្យនៅធនាគារ និង				
គ្រឹះស្ថានហិរញ្ញវត្ថុនានា	40,588,941	45,550,258	163,370,488	186,072,804
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	140,000	140,000	563,500	571,900
ឥណទាន និងបុរេប្រទានផ្តល់ដល់				
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	33,846,762	36,575,255	136,233,217	149,409,917
ឥណទាន និងបុរេប្រទាន				
ផ្តល់ដល់អតិថិជន	467,289,774	504,497,012	1,880,841,340	2,060,870,294
ទ្រព្យសកម្មនិស្សន្ទសម្រាប់				
ទប់ស្កាត់ហានិភ័យ	278,312	1,100,881	1,120,206	4,497,099
ទ្រព្យសកម្មផ្សេងៗ	1,154,417	807,509	4,646,528	3,298,674
	<u>667,636,549</u>	<u>733,335,955</u>	<u>2,687,237,110</u>	<u>2,995,677,376</u>

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ (ត)

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	311,273,304	305,685,373	1,252,875,049	1,248,724,749
ប្រាក់បញ្ញើរបស់ធនាគារ និង				
គ្រឹះស្ថានហិរញ្ញវត្ថុនានា	242,326,792	212,539,905	975,365,338	868,225,512
ប្រាក់កម្ចី	1,839,516	94,805,216	7,404,052	387,279,307
បំណុលនិស្សន្ទសម្រាប់				
ទប់ស្កាត់ហានិភ័យ	278,312	1,100,881	1,120,206	4,497,099
បំណុលភតិសន្យា	5,991,063	7,564,760	24,114,029	30,902,045
បំណុលផ្សេងៗ	2,196,828	5,439,077	8,842,233	22,218,630
	<u>563,905,815</u>	<u>627,135,212</u>	<u>2,269,720,907</u>	<u>2,561,847,342</u>

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទទួលខុសត្រូវជាទូទៅសម្រាប់ការបង្កើត និងត្រួតពិនិត្យក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការសវនកម្មធនាគារ និងគណៈកម្មាធិការហានិភ័យដែលទទួលខុសត្រូវរៀបចំនូវក្នុងការអនុវត្ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញ និងវិភាគហានិភ័យដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឲ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារតាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍបរិយាកាសត្រួតពិនិត្យដែលមានវិន័យ និងស្ថាបនានូវបរិយាកាស ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ (ត)

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច (ត)

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបគ្រប់គ្រង ដោយអនុលោមតាមគោលការណ៍ និង នីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ ទាក់ទងនឹងហានិភ័យដែលធនាគារបានប្រឈមមុខ។ គណៈកម្មាធិការសវនកម្មរបស់ធនាគារដើរតួនាទីក្នុងការ ជួយត្រួតពិនិត្យសវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុងអនុវត្តទាំងការត្រួតពិនិត្យបទប្បញ្ញត្តិ និងលក្ខណៈ ពិសេសនៃការគ្រប់គ្រងហានិភ័យ និងនីតិវិធីដែលជាលទ្ធផល ត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្ម របស់ធនាគារ។

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាង ទៀតមិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈ ការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងការវិនិយោគលើ បំណុល និងធាតុក្រៅតារាងតុល្យការដែលមានវត្ថុបញ្ចាំរបស់ធនាគារ។ សម្រាប់គោលបំណងរាយការណ៍អំពីការ គ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែល ប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗតាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការខាតបង់នៃប្រាក់ចំណូល និងប្រាក់ដើមដែលកើតឡើងចម្បងពីឥណទាន និង បុរេប្រទាន រួមទាំងកិច្ចសន្យាឥណទាន ដែលជាបណ្តាលមកពីការខកខានបង់របស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្ម សម្រាប់សកម្មភាពឥណទាន។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ គឺរួមបញ្ចូលនៅក្នុងការគ្រប់គ្រងហានិភ័យឥណទានរបស់ BRED Group។

ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ ប្រេដ ប៊ែង គឺផ្អែកលើឯករាជ្យភាពរបស់នាយកដ្ឋាន កាតព្វកិច្ច ក្នុងផ្នែកអាជីវកម្មជំនួញ។ នាយកដ្ឋានកាតព្វកិច្ច ធ្វើការទាក់ទងនឹងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និង ការត្រួតពិនិត្យជាបន្តបន្ទាប់នៃកាតព្វកិច្ច។ នាយកដ្ឋាននេះ មានអ្នករួមសហការនៅក្នុងបញ្ជីប្រតិបត្តិការក្នុង តំបន់ដែល ក្រៅពីធ្វើការសម្រេចចិត្តឥណទាន គឺធានានូវការលើកកម្ពស់ឧត្តរមានុវត្តន៍ ដើម្បីគ្រប់គ្រង ហានិភ័យឲ្យបានពេញលេញ។

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

នាយកដ្ឋានកាតព្វកិច្ចលើកឡើងនូវគោលការណ៍ឥណទានរបស់ធនាគារ ដែលត្រូវបានត្រួតពិនិត្យដោយអ្នក គ្រប់គ្រងបុគ្គលិករបស់ខ្លួននិងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ នាយកដ្ឋាននេះធ្វើការត្រួតពិនិត្យនូវ គោលនយោបាយឥណទានរបស់ ក្រុមបុគ្គលិកផ្ទៃក្នុងនៅពេលដែលពួកគេត្រូវបានអនុម័តដោយនាយកដ្ឋាន ត្រួតពិនិត្យរៀងៗខ្លួន។ នាយកដ្ឋាននេះឃ្លាំមើលការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយទាំងនេះនៅ ក្នុង BRED Group ។ នាយកដ្ឋានហានិភ័យឥណទាន ស្ថិតនៅក្រោមប្រធានហានិភ័យ ការអនុវត្ត និងការ គ្រប់គ្រងអចិន្ត្រៃយ៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងទូទៅ និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។

នាយកដ្ឋានហានិភ័យឥណទាន ដែលឯករាជ្យទាំងស្រុងពីផ្នែកជំនួញពាណិជ្ជកម្ម និងនាយកដ្ឋានកាតព្វកិច្ច ទទួលខុសត្រូវលើការគ្រប់គ្រងអចិន្ត្រៃយ៍កម្រិតទីពីរនៃហានិភ័យឥណទាន។ នាយកដ្ឋាននេះ ធ្វើឲ្យមាន សុពលភាពលើគោលនយោបាយឥណទាននៅពេល ដែលពួកគេត្រូវបានកំណត់ដោយប្រធាននាយកដ្ឋាន មុនពេលត្រូវបានអនុម័តដោយនាយកដ្ឋានហានិភ័យឥណទានរបស់ BRED HQ និងត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាភិបាល។

ការគ្រប់គ្រងនៅក្នុងហានិភ័យឥណទានទទួលខុសត្រូវដូចខាងក្រោម៖

- ប្រព័ន្ធនៃការផ្តល់អំណាចបន្តដល់បុគ្គល ដែលមានការពិនិត្យជាដាច់ខាតដោយនាយកដ្ឋានកាតព្វកិច្ច និងនាយកដ្ឋានហានិភ័យឥណទាន។
- ប្រព័ន្ធរាយការណ៍ផ្ទៃក្នុងដែលត្រូវបានដាក់បញ្ចូល ទៅក្នុងដំណើរការធ្វើសេចក្តីសម្រេចលក្ខណៈវិនិច្ឆ័យនៃ ការរីករាលដាលហានិភ័យ។
- លក្ខណៈវិនិច្ឆ័យការរីករាលដាលនៃហានិភ័យ។
- តាមដាននូវកាតព្វកិច្ច ដោយមានជំនួយពីប្រព័ន្ធស្វ័យប្រវត្តិនៃ “ការត្រួតពិនិត្យស្ថានភាព” ភាពបិទចេញ សម្រាប់ការសាកល្បង និងគណនីខ្វះចន្លោះ។
- ពង្រឹងការរកឃើញ និងការពារហានិភ័យជាមួយអតិថិជនតាមរយៈសកម្មភាពបុគ្គលិក បណ្តាញបុគ្គលិក នៅតាមសាខា និងឋានានុក្រមឧបករណ៍ត្រួតពិនិត្យ។ និង
- ការត្រួតពិនិត្យជាអចិន្ត្រៃយ៍ ធ្វើឡើងដោយនាយកដ្ឋានហានិភ័យឥណទានជាប្រចាំតាមរយៈការជ្រើសរើស គំរូតារាង។

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤	ការប្រឈមនឹងហានិភ័យ				
	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ ១)	មានការដាក់ ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មានផ្ទៃក្នុងនៃ ការដាក់ ទ្រព្យបញ្ចាំ/ការពង្រឹង ឥណទាន %	មិនមានការធានា និងមិនមានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %
ធាតុនៅក្នុងតារាងតុល្យការ សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានា ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានា ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ឧបត្ថម្ភធានីសម្រាប់ទប់ស្កាត់ហានិភ័យ ទ្រព្យសកម្មផ្សេងៗ សរុប	97,696,591	393,228,739	-	-	100%
	40,598,941	1,63,370,498	-	-	100%
	33,846,762	1,36,233,217	-	-	100%
	467,289,774	1,880,841,340	93.03%	1.42%	55.4%
	278,312	1,120,206	-	-	100%
សរុប	1,154,417	4,646,528	-	-	100%
ធាតុនៅក្រៅតារាងតុល្យការ បំណុលយថាភាព ការសន្យា សរុប	640,854,787	2,579,440,518	-	-	-
	12,797,172	51,508,617	86.32%	3.86%	9.82%
	52,398,735	210,623,158	83.50%	3.92%	12.58%
	65,125,907	262,131,775	-	-	-



The smarter way to bank.

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ ផ្នែកឥណទានធនាគារដាច់ដោយឡែក ដែលរាយការណ៍ទៅគណៈកម្មាធិការឥណទានធនាគារ មានការទទួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ។

តារាងខាងក្រោម បង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុងតារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាភាព រួមមានឥណទាន និងបុរេប្រទានដែលមិនទាន់ដែលបានប្រើប្រាស់ លិខិតឥណទាន និងលិខិតធានាដោយធនាគារ ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

ខ. ហានិភ័យឥណទាន (ត)

៧. ការប្រមូលផ្តុំហានិភ័យ (គ)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤	សមតុល្យនៅ		សមតុល្យ		ឥណទាន និងបុរេប្រទាន		ឥណទាន		ឧបករណ៍និស្សន្ទ		ទ្រព្យសកម្មផ្សេងៗ		សរុប	
	សមតុល្យនៅ	ធនាគារជាតិនៃកម្ពុជា	នៅធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង	ផ្តល់ដល់ធនាគារ និង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារ	97,696,581	35,537,591	16,830,538	-	-	-	-	-	-	-	-	-	150,343,012	22,067,594
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	-	5,051,360	-	-	-	-	-	-	-	-	-	-	54,956,579	1,608,803
ឧស្សាហកម្មវាយនភ័ណ្ឌ	-	-	-	-	-	-	-	-	-	-	-	-	5,743,432	1,047,162
ព្រឹបបរិច្ឆេទបោះពុម្ព	-	-	-	-	-	-	-	-	-	-	-	-	21,431,757	63,992,320
អគ្គិសនី	-	-	-	-	-	-	-	-	-	-	-	-	20,874,188	39,898,601
ប្រព័ន្ធទឹក ល្អ ប្រព័ន្ធបង្ហូរទឹក	-	-	-	-	-	-	-	-	-	-	-	-	21,477,725	2,651,946
សេវាកម្មសាងសង់	-	-	-	-	-	-	-	-	-	-	-	-	133,191,022	4,333,323
ការនាំចូល ការនាំចេញ	-	-	-	-	-	-	-	-	-	-	-	-	97,237,333	640,854,787
អាជីវកម្មបោះដុំ	-	-	-	-	-	-	-	-	-	-	-	-	20,874,188	21,477,725
អាជីវកម្មលក់រាយ	-	-	-	-	-	-	-	-	-	-	-	-	2,651,946	133,191,022
សណ្ឋាគារ និងគោដីនិយម្យាន	-	-	-	-	-	-	-	-	-	-	-	-	2,651,946	133,191,022
ការដឹកជញ្ជូន និងការសុវត្ថិភាព	-	-	-	-	-	-	-	-	-	-	-	-	4,333,323	97,237,333
អចលនទ្រព្យ	-	-	-	-	-	-	-	-	-	-	-	-	4,333,323	97,237,333
កម្មវិធីបង្កើនផ្សេងៗ	-	-	-	-	-	-	-	-	-	-	-	-	4,333,323	97,237,333
ផ្សេងៗ	-	-	-	-	-	-	-	-	-	-	-	-	4,333,323	97,237,333
សរុប (ដុល្លារអាមេរិក)	97,696,581	40,588,941	33,846,762	467,289,774	278,312	1,154,417	1,154,417	1,154,417	1,154,417	1,154,417	1,154,417	1,154,417	640,854,787	2,579,440,518
សរុប (ពាន់រៀល - តំណត់សម្គាល់ ១)	393,228,739	163,370,488	136,233,217	1,880,841,340	1,120,206	4,646,528	4,646,528	4,646,528	4,646,528	4,646,528	4,646,528	4,646,528	2,579,440,518	2,579,440,518

ខ. ហានិភ័យឥណទាន (ត)

៧. ការប្រមូលផ្តុំហានិភ័យ (គ)

ការប្រមូលផ្តុំហានិភ័យឥណទាន (គ)

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣	ការប្រមូលផ្តុំហានិភ័យ		ការប្រមូលផ្តុំហានិភ័យ		ការប្រមូលផ្តុំហានិភ័យ		ការប្រមូលផ្តុំហានិភ័យ		ការប្រមូលផ្តុំហានិភ័យ		ការប្រមូលផ្តុំហានិភ័យ		ការប្រមូលផ្តុំហានិភ័យ	
	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ	ការប្រមូលផ្តុំហានិភ័យ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារ	120,115,201	490,670,596	-	-	-	-	-	-	-	-	-	-	100%	100%
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	45,550,258	186,072,804	-	-	-	-	-	-	-	-	-	-	100%	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	36,575,255	149,409,917	-	-	-	-	-	-	-	-	-	-	100%	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	504,497,012	2,060,870,294	98.53%	0.81%	0.66%	0.66%	0.66%	0.66%	0.66%	0.66%	0.66%	0.66%	100%	100%
ឧបករណ៍និស្សន្ទ	1,100,881	4,497,099	-	-	-	-	-	-	-	-	-	-	100%	100%
ទ្រព្យសកម្មផ្សេងៗ	807,509	3,298,674	-	-	-	-	-	-	-	-	-	-	100%	100%
សរុប	708,646,116	2,894,819,384	-	-	-	-	-	-	-	-	-	-	100%	100%
ធាតុនៅក្នុងតារាងតុល្យការ	10,147,451	41,452,337	84.46%	7.37%	8.17%	8.17%	8.17%	8.17%	8.17%	8.17%	8.17%	8.17%	13.20%	13.20%
បំណុលយថាភាព	72,738,942	287,138,578	78.45%	8.35%	8.35%	8.35%	8.35%	8.35%	8.35%	8.35%	8.35%	8.35%	13.20%	13.20%
ការសន្យា	82,886,393	338,590,915	-	-	-	-	-	-	-	-	-	-	13.20%	13.20%
សរុប	165,772,786	667,181,830	84.46%	7.37%	8.17%	8.17%	8.17%	8.17%	8.17%	8.17%	8.17%	8.17%	13.20%	13.20%

ខ. ហានិភ័យឥណទាន (ត)

(៧) ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសនដ្ឋាន ទំនាក់ទំនង ការប្រឈមទៅនឹងហានិភ័យធំៗ និងលក្ខខណ្ឌអនុគ្រោះសម្រាប់ឥណទាន និងបុរេប្រទានដល់អតិថិជនដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
តាមនិវាសនដ្ឋាន៖				
និវាសនជន	467,289,774	504,497,012	1,880,841,340	2,060,870,294
តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	457,710,206	494,595,460	1,842,283,579	2,020,422,454
ឥណទានបុគ្គលិក	9,579,568	9,901,552	38,557,761	40,447,840
	467,289,774	504,497,012	1,880,841,340	2,060,870,294
តាមរយៈហានិភ័យ៖				
ហានិភ័យធំៗ (*)	66,486,985	48,577,436	267,610,115	198,438,826
មិនមែនហានិភ័យធំៗ	400,802,789	455,919,576	1,613,231,225	1,862,431,468
	467,289,774	504,497,012	1,880,841,340	2,060,870,294
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
រៀបចំឡើងវិញ (**)	43,739,666	29,059,309	176,052,156	118,707,277
មិនរៀបចំឡើងវិញ	423,550,108	475,437,703	1,704,789,184	1,942,163,017
	467,289,774	504,497,012	1,880,841,340	2,060,870,294

(*) “ហានិភ័យធំៗ” ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់ៗលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

(**) “ឥណទានរៀបចំឡើងវិញ” គឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បីផ្តល់ការអនុគ្រោះដល់សមាគម ដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន។



ខ. ហានិភ័យឥណទាន (ត)

៧. ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	សមតុល្យនៅធនាគារជាតិនៃកម្ពុជា ដុល្លារអាមេរិក	សមតុល្យនៅធនាគារ និងនៅធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ដុល្លារអាមេរិក	ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ធនាគារ	120,115,201	45,550,258	-	-	-	-	184,314,073
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	-	-	-	55,082,751	-	-	55,082,751
ឧស្សាហកម្មរ៉ែ និងកសិកម្ម	-	-	-	2,112,544	-	-	2,112,544
អគ្គិសនី	-	-	-	4,602,830	-	-	4,602,830
ប្រព័ន្ធទឹក ល្អ ប្រព័ន្ធបង្ហូរទឹក	-	-	-	1,143,148	-	-	1,143,148
សេវាកម្មសាងសង់	-	-	-	11,203,728	-	-	11,203,728
ការនាំចូល ការនាំចេញ	-	-	-	76,300,628	-	-	76,300,628
អាជីវកម្មរ៉ែដុំថ្ម	-	-	-	45,675,448	-	-	45,675,448
អាជីវកម្មលក់រាយ	-	-	-	21,784,065	-	-	21,784,065
សណ្ឋាគារ និងរោងចក្រ	-	-	-	22,380,779	-	-	22,380,779
ការដឹកជញ្ជូន និងការសុទ្ធក	-	-	-	3,788,286	-	-	3,788,286
អចលនទ្រព្យ	-	-	-	145,634,400	-	-	145,634,400
កម្មវិធីប្រចាំថ្ងៃ	-	-	-	81,038,575	-	-	81,038,575
ផ្សេងៗ	-	-	-	33,749,830	1,100,881	807,509	35,658,220
សរុប (ដុល្លារអាមេរិក)	120,115,201	45,550,258	-	504,497,012	1,100,881	807,509	708,646,116
សរុប (ពាន់រៀល – កំណត់សម្គាល់ ៥)	490,670,596	186,072,804	-	2,060,870,294	4,497,099	3,298,674	2,894,819,384

ខ. ហានិភ័យឥណទាន (ត)

(៣) ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានា បានសន្យា បានទទួលយក ឬបានយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាង ដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិនៃកម្ពុជា ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវចាំបាច់មានសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា បំណុលយថាភាព និងការសន្យាជាក់លាក់ ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

(៣) ការវិភាគគុណភាពឥណទាន

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចំណាត់ថ្នាក់ឥណទាននីមួយៗយោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមលក្ខខណ្ឌកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ខ. ហានិភ័យឥណទាន (ត)

(៣) ការវិភាគគុណភាពឥណទាន (ត)

ឥណទានឃ្លាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែឃាំងឃ្លីនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះ មានហេតុផលផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួល រវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឲ្យចំទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬអសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ឥណទានជាប់សង្ស័យ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញនៅចំនួនដែលនៅសល់ អាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
ឥណទានធម្មតា	0 ដល់ 30 ថ្ងៃ	ដំណើរការ
ឥណទានឃ្លាំមើល	30 ដល់ 90 ថ្ងៃ	ក្រោមដំណើរការ
ឥណទានក្រោមស្តង់ដារ	90 ដល់ 180 ថ្ងៃ	មិនដំណើរការ
ឥណទានជាប់សង្ស័យ	180 ដល់ 360 ថ្ងៃ	
ឥណទានខាតបង់	លើសពី 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬតិចជាង)

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
ឥណទានធម្មតា	0 ដល់ 14 ថ្ងៃ	ដំណើរការ
ឥណទានឃ្លាំមើល	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
ឥណទានក្រោមស្តង់ដារ	31 ដល់ 60 ថ្ងៃ	មិនដំណើរការ
ឥណទានជាប់សង្ស័យ	61 ដល់ 90 ថ្ងៃ	
ឥណទានខាតបង់	ចាប់ពី 91 ថ្ងៃ	

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	ឥណទានរំពឹងថានឹងបាត់បង់រយៈពេល 12ខែ	ឥណទានរំពឹងថានឹងបាត់បង់ពេញអាយុកាល	ឥណទានរំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសាវ័ន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសាវ័ន្ត	ឥណទានដែលមានឱនភាពនៃតម្លៃលើទ្រព្យសកម្ម
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារនឹងវាស់ការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន រយៈពេល 12ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី1 ខណៈការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី2 និងដំណាក់កាលទី3។ នាការិយបរិច្ឆេទការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ។

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់		សូចនាករនៃការយឺតយ៉ាវ
			ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬតិចជាង)	ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)	
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14ថ្ងៃ	0 ដល់ 29ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	15 ដល់ 30ថ្ងៃ	30 ដល់ 89ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានដែលមានឱនភាពនៃតម្លៃលើទ្រព្យសកម្ម	ឥណទានក្រោមស្តង់ដារ	31 ដល់ 60ថ្ងៃ	90 ដល់ 179ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90ថ្ងៃ	180 ដល់ 359ថ្ងៃ	
		ឥណទានខាតបង់	ចាប់ពី 91ថ្ងៃ	លើសពី 360ថ្ងៃ	

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	លក្ខខណ្ឌនៃចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	0 ទៅ 30ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	30ថ្ងៃ ទៅ 90ថ្ងៃ នៃអតិថិជនក្រោមការឃ្លាំមើល	ក្រោមដំណើរការ
3	ឥណទានដែលមានឱនភាពនៃតម្លៃលើទ្រព្យសកម្ម	លើសពី 90ថ្ងៃ	មិនដំណើរការ

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័តនៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាជំហានៗ។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី1) ឬឥណទានមិនដំណើរការ។

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

តារាងខាងក្រោមកំណត់ពីតម្លៃអំពី គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ដោយមិនគិតពីវត្ថុបញ្ចាំ ឬការពង្រឹងឥណទានផ្សេងទៀត។ លើកលែងតែមានការចង្អុលបង្ហាញជាពិសេសសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់ក្នុងតារាងតំណាងឲ្យតម្លៃយោងសរុប។ សម្រាប់កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានាហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឲ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន។

ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

ដំណាក់កាលទី1 ដំណាក់កាលទី2 ដំណាក់កាលទី3 សរុប
ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក

ឥណទាន និងបុរេប្រទាន
ផ្តល់ដល់ធនាគារ និងគ្រឹះស្ថាន
ហិរញ្ញវត្ថុនានាតាមរំលស់ថ្លៃដើម

ឥណទានធម្មតា	34,038,598	-	-	34,038,598
ឥណទានឃ្លាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-
ឥណទានខាតបង់	-	-	-	-
	34,038,598	-	-	34,038,598
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(191,836)	-	-	(191,836)
តម្លៃយោង (ដុល្លារអាមេរិក)	33,846,762	-	-	33,846,762
តម្លៃយោង (ពាន់រៀល)	136,233,217	-	-	136,233,217

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន				
ផ្តល់ដល់ធនាគារ និងគ្រឹះស្ថាន				
ហិរញ្ញវត្ថុនានាតាមលំដាប់ថ្លៃដើម				
ឥណទានធម្មតា	36,797,123	-	-	36,797,123
ឥណទានឃ្លាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-
ឥណទានខាតបង់	-	-	-	-
	36,797,123	-	-	36,797,123
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(221,868)	-	-	(221,868)
តម្លៃយោង (ដុល្លារអាមេរិក)	36,575,255	-	-	36,575,255
តម្លៃយោង (ពាន់រៀល)	149,409,917	-	-	149,409,917

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់				
អតិថិជនតាមលំដាប់ថ្លៃដើម				
ឥណទានធម្មតា	400,022,083	11,107,191	11,090,022	422,219,296
ឥណទានឃ្លាំមើល	-	820,876	11,432,212	12,253,088
ឥណទានក្រោមស្តង់ដារ	77,687	6,406	10,089,392	10,173,485
ឥណទានជាប់សង្ស័យ	3,841	-	16,239,317	16,243,158
ឥណទានខាតបង់	-	-	15,469,223	15,469,223
	400,103,611	11,934,473	64,320,166	476,358,250
ការខាតបង់ឱនភាពនៃតម្លៃ	(2,266,832)	(429,191)	(6,372,453)	(9,068,476)
តម្លៃយោង (ដុល្លារអាមេរិក)	397,836,779	11,505,282	57,947,713	467,289,774
តម្លៃយោង (ពាន់រៀល)	1,601,293,035	46,308,760	233,239,545	1,880,841,340
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់				
អតិថិជនតាមលំដាប់ថ្លៃដើម				
ឥណទានធម្មតា	464,740,977	6,879,910	92,949	471,713,836
ឥណទានឃ្លាំមើល	49,095	1,250,163	-	1,299,258
ឥណទានក្រោមស្តង់ដារ	8,463	112,453	8,561,698	8,682,614
ឥណទានជាប់សង្ស័យ	8,865	-	17,810,951	17,819,816
ឥណទានខាតបង់	-	-	12,163,110	12,163,110
	464,807,400	8,242,526	38,628,708	511,678,634
ការខាតបង់ឱនភាពនៃតម្លៃ	(2,807,031)	(720,854)	(3,653,737)	(7,181,622)
តម្លៃយោង (ដុល្លារអាមេរិក)	462,000,369	7,521,672	34,974,971	504,497,012
តម្លៃយោង (ពាន់រៀល)	1,887,271,507	30,726,030	142,872,757	2,060,870,294

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា				
ឥណទានធម្មតា	40,706,663	-	-	40,706,663
ដក៖ សំវិធានធនលើ ការខាតបង់ឱនភាពនៃតម្លៃ	(117,722)	-	-	(117,722)
តម្លៃយោង (ដុល្លារអាមេរិក)	40,588,941	-	-	40,588,941
តម្លៃយោង (ពាន់រៀល)	163,370,488	-	-	163,370,488

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា				
ឥណទានធម្មតា	45,556,459	-	-	45,556,459
ដក៖ សំវិធានធនលើ ការខាតបង់ឱនភាពនៃតម្លៃ	(106,201)	-	-	(106,201)
តម្លៃយោង (ដុល្លារអាមេរិក)	45,450,258	-	-	45,450,258
តម្លៃយោង (ពាន់រៀល)	186,072,804	-	-	186,072,804

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ការសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ				
ឥណទានធម្មតា	64,934,880	422,947	-	65,357,827
ឥណទានឃ្លាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	1,819	1,819
ឥណទានជាប់សង្ស័យ	-	-	125,884	125,884
ឥណទានខាតបង់	-	-	72	72
ចំនួនទឹកប្រាក់ដែលបានសន្យា និងធានា (ដុល្លារអាមេរិក)	64,934,880	422,947	127,775	65,485,602
ដក៖ សំវិធានធនលើការខាតបង់ ឱនភាពនៃតម្លៃ (ដុល្លារអាមេរិក)	(345,028)	(9,687)	(4,980)	(359,695)
តម្លៃយោង (ដុល្លារអាមេរិក)	64,589,852	413,260	122,795	65,125,907
តម្លៃយោង (ពាន់រៀល)	259,974,153	1,663,372	494,250	262,131,775

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការសន្យាឥណទាន និង				
កិច្ចសន្យាធានាហិរញ្ញវត្ថុ				
ឥណទានធម្មតា	81,861,116	1,613,951	-	83,475,067
ឥណទានឃ្លាំមើល	-	50,000	-	50,000
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	20,057	20,057
ឥណទានខាតបង់	-	-	-	-
ចំនួនទឹកប្រាក់ដែលបានសន្យា				
និងធានា (ដុល្លារអាមេរិក)	81,861,116	1,663,951	20,057	83,545,124
ដក៖ សំវិធានធនលើការខាតបង់				
ឱនភាពនៃតម្លៃ (ដុល្លារអាមេរិក)	(491,167)	(167,061)	(503)	(658,731)
តម្លៃយោង (ដុល្លារអាមេរិក)	81,369,949	1,496,890	19,554	82,886,393
តម្លៃយោង (ពាន់រៀល)	332,396,242	6,114,795	79,878	338,590,915

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលនាពេលអនាគត

ធនាគារ ដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត ក្នុងការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរព័ត៌មាននៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការ ដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សាប្រសិទ្ធភាពព្យាករណ៍។

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលនាពេលអនាគត (ត)

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់។

ដើម្បីស្វែងយល់ឲ្យកាន់តែប្រសើរឡើងលើការខាតបង់លើឱនភាពនៃតម្លៃ ដែលបណ្តាលមកពីការបម្រែបម្រួលនៃហានិភ័យ (ការប្រមើលមើលនាពេលអនាគត) ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានបែងចែកដូចខាងក្រោម៖

- សំវិធានធនលើឱនភាពនៃតម្លៃនៃហានិភ័យក្នុងបរិស្ថានដែលមានស្ថេរភាព និង
- សំវិធានធនលើឱនភាពនៃតម្លៃដែលឆ្លើយតបទៅនឹងការរួមបញ្ចូលគ្នារវាងសេណារីយ៉ូសេដ្ឋកិច្ច (មូលដ្ឋានសុទ្ធិនិយម និងអវិជ្ជមាន)។

តារាងខាងក្រោមបង្ហាញពីការវិភាគនៃការបង្ហាញឥណទានសមភាគីដែលកើតឡើងពីប្រតិបត្តិការនិស្សន្ទវត្ថុ។ ប្រតិបត្តិការនិស្សន្ទវត្ថុរបស់ធនាគារជាទូទៅ ត្រូវបានធានាយ៉ាងពេញលេញដោយសាច់ប្រាក់។ សម្រាប់ការវិភាគបន្ថែមអំពីវត្ថុបញ្ចាំ និងការពង្រឹងឥណទានផ្សេងទៀត សូមមើលចំណាំ 38ខ(២) និង38ខ(៣)។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	តម្លៃចារិក	តម្លៃសមស្រប	តម្លៃចារិក	តម្លៃសមស្រប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មនិស្សន្ទ	20,000,000	278,312	20,000,000	1,100,881
បំណុលនិស្សន្ទ	(20,000,000)	(278,312)	(20,000,000)	(1,100,881)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	តម្លៃចារិក	តម្លៃសមស្រប	តម្លៃចារិក	តម្លៃសមស្រប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ទ្រព្យសកម្មនិស្សន្ទ	80,500,000	1,120,206	81,700,000	4,497,099
បំណុលនិស្សន្ទ	(80,500,000)	(1,120,206)	(81,700,000)	(4,497,099)

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សវិធានធនខាតបង់

តារាងខាងក្រោមបង្ហាញពីការរៀងរៀងផ្ទាត់សមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។

	2024			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់				
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ				
នានាតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី1 ខែមករា	221,868	-	-	221,868
- ផ្ទេរទៅដំណាក់កាលទី1	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី2	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី3	-	-	-	-
ការវាស់វែងឡើងវិញនៃ				
សវិធានធនខាតបង់សុទ្ធ	(52,298)	-	-	(52,298)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង				
ឬដែលបានទិញថ្មី	61,489	-	-	61,489
ទ្រព្យសកម្មហិរញ្ញវត្ថុដែល				
បានឈប់ទទួលស្គាល់	(39,223)	-	-	(39,223)
សមតុល្យនាថ្ងៃទី31 ខែធ្នូ	191,836	-	-	191,836
(ដុល្លារអាមេរិក)	191,836	-	-	191,836
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	772,140	-	-	772,140

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការរៀងរៀងផ្ទាត់សមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2023			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់				
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ				
នានាតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី1 ខែមករា	322,346	48,207	-	370,553
- ផ្ទេរទៅដំណាក់កាលទី1	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី2	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី3	-	-	-	-
ការវាស់វែងឡើងវិញនៃ				
សវិធានធនខាតបង់សុទ្ធ	(141,600)	-	-	(141,600)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង				
ឬដែលបានទិញថ្មី	103,314	-	-	103,314
ទ្រព្យសកម្មហិរញ្ញវត្ថុដែល				
បានឈប់ទទួលស្គាល់	(62,192)	(48,207)	-	(110,399)
សមតុល្យនាថ្ងៃទី31 ខែធ្នូ	221,868	-	-	221,868
(ដុល្លារអាមេរិក)	221,868	-	-	221,868
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	906,331	-	-	906,331

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសំវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2024			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី1 ខែមករា	2,807,031	720,854	3,653,737	7,181,622
- ផ្ទេរទៅដំណាក់កាលទី1	325,604	(323,578)	(2,026)	-
- ផ្ទេរទៅដំណាក់កាលទី2	(46,442)	102,678	(56,236)	-
- ផ្ទេរទៅដំណាក់កាលទី3	(118,295)	(129,136)	247,431	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(670,956)	104,068	888,816	321,928
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	647,736	110,949	681,731	1,440,416
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(677,846)	(156,644)	(164,348)	(998,838)
ការកាត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមា	-	-	1,184,829	1,184,829
ឥណទានលុបចោលក្នុងការិយបរិច្ឆេទ	-	-	(61,481)	(61,481)
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	2,266,832	429,191	6,372,453	9,068,476
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	9,123,999	1,727,494	25,649,123	36,500,616

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសំវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2023			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី1 ខែមករា	3,573,116	591,091	2,338,490	6,502,697
- ផ្ទេរទៅដំណាក់កាលទី1	289,615	(285,066)	(4,549)	-
- ផ្ទេរទៅដំណាក់កាលទី2	(50,259)	81,863	(31,604)	-
- ផ្ទេរទៅដំណាក់កាលទី3	(62,293)	(4,274)	66,567	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(1,049,388)	457,071	1,322,999	730,682
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	674,014	33,422	80,192	787,628
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(567,774)	(153,253)	(20,371)	(741,398)
ឥណទានលុបចោលក្នុងការិយបរិច្ឆេទ	-	-	(97,987)	(97,987)
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	2,807,031	720,854	3,653,737	7,181,622
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	11,466,722	2,944,689	14,925,515	29,336,926

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការរៀបចំផ្ទៃក្នុងសមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ ១ (ត)

	2024			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា				
សមតុល្យនាថ្ងៃទី១ ខែមករា	106,201	-	-	106,201
ការវាស់វែងឡើងវិញនៃ				
សវិធានធនខាតបង់សុទ្ធ	(23,519)	-	-	(23,519)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូងដែលបានទិញថ្មី	87,540	-	-	87,540
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទូទាត់រួចរាល់	(52,500)	-	-	(52,500)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	117,722	-	-	117,722
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)	473,830	-	-	473,830

	2023			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា				
សមតុល្យនាថ្ងៃទី១ ខែមករា	136,461	-	-	136,461
ការវាស់វែងឡើងវិញនៃ				
សវិធានធនខាតបង់សុទ្ធ	(45,173)	-	-	(45,173)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូងដែលបានទិញថ្មី	53,313	-	-	53,313
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទូទាត់រួចរាល់	(38,400)	-	-	(38,400)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	106,201	-	-	106,201
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)	433,831	-	-	433,831

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការរៀបចំផ្ទៃក្នុងសមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ ១ (ត)

	2024			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ការសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ				
សមតុល្យនាថ្ងៃទី១ ខែមករា	491,167	167,061	503	658,731
- ផ្ទេរទៅដំណាក់កាលទី១	67,518	(67,518)	-	-
- ផ្ទេរទៅដំណាក់កាលទី២	(694)	694	-	-
- ផ្ទេរទៅដំណាក់កាលទី៣	(4,820)	-	4,820	-
ការវាស់វែងឡើងវិញនៃ				
សវិធានធនខាតបង់សុទ្ធ	(318,750)	(25,248)	(415)	(344,413)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូងដែលបានទិញថ្មី	238,683	9,141	72	247,896
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(128,076)	(74,443)	-	(202,519)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	345,028	9,687	4,980	359,695
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)	1,388,738	38,990	20,045	1,447,772

ខ. ហានិភ័យឥណទាន (ត)

(វ). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការរៀបចំផ្ទៃក្នុងសមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2023			
	ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣			សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ				
សមតុល្យនាថ្ងៃទី១ ខែមករា	1,199,978	-	-	1,199,978
- ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី២	(37,406)	37,406	-	-
- ផ្ទេរទៅដំណាក់កាលទី៣	(503)	-	503	-
ការវាស់វែងឡើងវិញនៃ				
សវិធានធនខាតបង់សុទ្ធ	(394,059)	-	-	(394,059)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង				
ប្រើប្រាស់ទិញថ្មី	81,447	129,655	-	211,102
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(358,290)	-	-	(358,290)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	491,167	167,061	503	658,731
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)	2,006,417	682,444	2,055	2,690,916

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលជាមួយនឹងការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

(១). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការប្រែប្រួលនូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃទីផ្សារតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះចំណូល ការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលមិនអំណោយផល បានត្រួតពិនិត្យដោយជៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោម គឺជាការសង្ខេបនៃគម្លាតអត្រាការប្រាក់របស់ធនាគារ។ តារាងគម្លាតនៃការកំណត់អត្រាការប្រាក់នេះ ធ្វើការវិភាគលើការចំនត្រូវផ្ដោតនៃធនាសម្ព័ន្ធពេញមួយអាស្រ័យរបស់អត្រាការប្រាក់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារដោយផ្អែកតាម ១) ការបរិច្ឆេទនៃការកំណត់ផ្ទៃបន្ទាប់ ឬការបរិសារ ប្រសិនបើជាអត្រាការប្រាក់ថេរ។ ២) ការបរិសារ ប្រសិនបើជាអត្រាការប្រាក់ថេរ។ (ត)

នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣	តម្លៃបេឡា		រហូតដល់ ខែ		> 1-3ខែ		> 3-6ខែ		> 6-12ខែ		> 1-5ឆ្នាំ		លើសពី 5ឆ្នាំ		ពុំមានការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ទ្រព្យសកម្មនិស្សន្ទ ទ្រព្យសកម្មផ្សេងៗ	24,549,839	-	-	-	-	-	-	-	-	-	-	-	-	24,549,839	-
	120,115,201	52,024,820	-	-	-	6,288,496	-	-	14,500,000	-	-	47,321,885	-	-	-
	45,550,258	15,222,381	-	-	-	10,096,233	-	-	20,231,644	-	-	-	-	-	-
	140,000	-	-	-	-	-	-	-	-	-	-	-	-	140,000	-
	36,575,255	-	-	-	-	5,511,453	-	-	31,063,802	-	-	-	-	-	-
	504,497,012	43,323,779	-	-	17,973,504	25,258,344	-	-	1,272,128	-	-	62,403,875	354,265,382	-	-
	1,100,881	1,100,881	-	-	-	-	-	-	-	-	-	-	-	-	-
បំណុលហិរញ្ញវត្ថុ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រាក់កម្ចី បំណុលតំរូវសន្យា បំណុលនិស្សន្ទ បំណុលផ្សេងៗ	807,509	-	-	-	-	-	-	-	-	-	-	-	-	807,509	-
	733,335,955	111,671,861	-	-	17,973,504	35,354,577	-	-	33,283,721	-	-	93,467,677	368,765,382	-	72,819,233
	305,685,373	125,770,050	-	-	44,846,525	60,297,417	-	-	40,837,730	-	-	33,041,448	882,203	-	-
	212,539,905	41,780,559	-	-	56,226,912	10,366,302	-	-	34,742,204	-	-	62,390,720	7,033,208	-	-
	94,805,216	88,620,105	-	-	-	-	-	-	6,185,111	-	-	-	-	-	-
	7,564,780	-	-	-	-	-	-	-	-	-	-	2,957,617	4,607,143	-	-
	1,100,881	1,100,881	-	-	-	-	-	-	-	-	-	-	-	-	-
សរុបគម្លាតការប្រាក់ (សមមូលការនាំចេញ - កំណត់សម្គាល់ ១)	5,439,077	-	-	-	-	-	-	-	-	-	-	-	-	5,439,077	-
	627,135,212	257,271,595	-	-	101,073,437	70,663,719	-	-	81,765,045	-	-	98,389,795	12,532,554	-	5,439,077
	106,200,743	(145,599,734)	-	-	(83,099,933)	(35,309,142)	-	-	(48,481,324)	-	-	(4,922,108)	356,232,828	-	67,380,156
	433,830,035	(594,774,913)	-	-	(339,463,226)	(144,237,845)	-	-	(198,046,209)	-	-	(20,106,811)	1,455,211,102	-	275,247,937

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោម គឺជាការសង្ខេបនៃគម្លាតអត្រាការប្រាក់របស់ធនាគារ។ តារាងគម្លាតនៃការកំណត់អត្រាការប្រាក់នេះ ធ្វើការវិភាគលើការចំនត្រូវផ្ដោតនៃធនាសម្ព័ន្ធពេញមួយអាស្រ័យរបស់អត្រាការប្រាក់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារដោយផ្អែកតាម ១) ការបរិច្ឆេទនៃការកំណត់ផ្ទៃបន្ទាប់ ឬការបរិសារ ប្រសិនបើជាអត្រាការប្រាក់ថេរ។ ២) ការបរិសារ ប្រសិនបើជាអត្រាការប្រាក់ថេរ។ (ត)

នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤	តម្លៃបេឡា		រហូតដល់ ខែ		> 1-3ខែ		> 3-6ខែ		> 6-12ខែ		> 1-5ឆ្នាំ		លើសពី 5ឆ្នាំ		ពុំមានការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ទ្រព្យសកម្មនិស្សន្ទ ទ្រព្យសកម្មផ្សេងៗ	26,641,782	-	-	-	-	-	-	-	-	-	-	-	-	26,641,782	-
	97,696,581	4,743,663	-	-	-	-	-	-	-	-	-	-	14,500,000	78,452,918	-
	40,588,941	15,200,761	-	-	-	10,320,812	-	-	15,067,388	-	-	-	-	-	-
	140,000	-	-	-	-	-	-	-	-	-	-	-	-	140,000	-
	33,846,782	-	-	-	5,419,024	1,976,541	-	-	5,432,090	-	-	10,788,817	10,230,290	-	-
	467,289,774	42,494,258	-	-	11,152,257	34,367,159	-	-	1,130,365	-	-	66,623,163	311,522,572	-	-
	278,312	278,312	-	-	-	-	-	-	-	-	-	-	-	-	-
សរុបគម្លាតការប្រាក់ (សមមូលការនាំចេញ - កំណត់សម្គាល់ ១)	1,154,417	-	-	-	-	-	-	-	-	-	-	-	-	1,154,417	-
	667,636,549	62,716,994	-	-	16,571,281	46,664,512	-	-	21,623,823	-	-	77,411,980	336,252,852	-	106,389,097
	311,273,304	142,763,033	-	-	43,618,167	58,827,159	-	-	50,497,516	-	-	14,889,880	698,549	-	-
	242,326,782	56,539,337	-	-	52,080,671	80,151,929	-	-	31,400,195	-	-	13,273,080	8,881,380	-	-
បំណុលហិរញ្ញវត្ថុ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រាក់កម្ចី បំណុលតំរូវសន្យា បំណុលនិស្សន្ទ បំណុលផ្សេងៗ	1,839,516	1,839,516	-	-	-	-	-	-	-	-	-	-	-	-	-
	5,991,063	-	-	-	-	-	-	-	-	-	-	2,465,671	3,525,382	-	-
	278,312	278,312	-	-	-	-	-	-	-	-	-	-	-	-	-
	2,196,828	-	-	-	-	-	-	-	-	-	-	-	-	-	2,196,828
	563,965,815	201,420,198	-	-	95,698,838	138,979,088	-	-	81,897,711	-	-	30,607,631	13,105,321	-	2,196,828
	103,730,734	(138,703,204)	-	-	(79,127,557)	(92,314,576)	-	-	(60,267,888)	-	-	46,804,349	323,147,341	-	104,192,269
	417,516,204	(558,280,397)	-	-	(318,488,417)	(371,596,168)	-	-	(242,578,249)	-	-	188,387,505	1,300,693,048	-	419,373,883

ហានិភ័យរ៉ាំរ៉ៃ យ៉ាងណាមកទស្សនៈ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ ហិរញ្ញវត្ថុមានការប្រែប្រួលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររ៉ូប៊ីយ៉ូល្លា ធនាសារ។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ក្នុងអំឡុងពេលនេះ មានដូចខាងក្រោម៖

[illegible]

**The smarter
way to bank.**

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងមានការកើនឡើង/ (ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម។ ការវិភាគសន្មតថា បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូររូបិយប័ណ្ណបរទេសនៅតែថេរជានិច្ច។

ចំណេញ ឬខាត		មូលធន	
ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក
(1,193)	1,194	(1,193)	1,194
(1,315)	1,315	(1,315)	1,315
(1,361)	1,361	(1,361)	1,361
(1,158)	1,159	(1,158)	1,159
(65,347)	65,346	(65,347)	65,346
(62,046)	62,046	(62,046)	62,046
(65,524)	65,523	(65,524)	65,523
(55,783)	55,784	(55,783)	55,784

ប្រាក់កម្ចី

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ឧបករណ៍ហាវិញ្ញាវត្តអត្រាអថេរ

ថ្ងៃទី៣១ ខែធ្នូ	(1,193)	1,194	(1,193)	1,194
ជាមធ្យមក្នុងឆ្នាំ	(1,315)	1,315	(1,315)	1,315
អតិបរមាក្នុងឆ្នាំ	(1,361)	1,361	(1,361)	1,361
អប្បបរមាក្នុងឆ្នាំ	(1,158)	1,159	(1,158)	1,159

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ឧបករណ៍ហាវិញ្ញាវត្តអត្រាអថេរ

ថ្ងៃទី៣១ ខែធ្នូ	(65,347)	65,346	(65,347)	65,346
ជាមធ្យមក្នុងឆ្នាំ	(62,046)	62,046	(62,046)	62,046
អតិបរមាក្នុងឆ្នាំ	(65,524)	65,523	(65,524)	65,523
អប្បបរមាក្នុងឆ្នាំ	(55,783)	55,784	(55,783)	55,784

គ. ហានិភ័យទីផ្សារ (ត)

(៣). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគចំណេញ

សន្មតថា អថេរហានិភ័យផ្សេងទៀតនៅថេរជានិច្ច ភាពចំណេញនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារ នាការលក់ប្តូរទាញយកការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (បង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពចំហរសុទ្ធ និងត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់ រូបិយប័ណ្ណផ្សេងទៀត ការបង្ហាញទាំងនេះត្រូវបានដាក់ជា ‘ក្រុមផ្សេងៗ’)៖

	2024		2023	
	+ 1%	- 1%	+1%	- 1%
	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក
ប្រាក់រៀល	(25,487)	25,998	(25,583)	26,102
ផ្សេងៗ	38,356	(39,125)	4,927	(5,027)
	12,869	(13,127)	(20,656)	21,075
ពាន់រៀល (កំណត់សម្គាល់ 5)	52,390	(53,440)	(84,380)	86,091

ឃ. ហានិភ័យសន្ទនីយភាព

‘ហានិភ័យសន្ទនីយភាព’ គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹង បំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសន្ទនីយភាពកើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅ ក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

(១) ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅ សល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបាន បង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗ នោះទេ។

គ. ហានិភ័យទីផ្សារ (ត)

៣. ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុតាមប្រភេទនៃរូបិយប័ណ្ណ មានដូចខាងក្រោម៖ (ត)

ប្រភេទនៃរូបិយប័ណ្ណ សម្រាប់ដុល្លារអាមេរិក	ប្រភេទនៃរូបិយប័ណ្ណ សម្រាប់ដុល្លារអាមេរិក									
	រៀល	ដុល្លារអាមេរិក	អឺរ៉ូ	បាតថៃ	ស្វីសហ្វ្រង់	បេនឡីន	ដុល្លារអូស្ត្រាលី	ដោនរ៉េឡូស	ដុល្លារហុងកុង	សរុប
ថ្លៃទីទាបនៃរូបិយប័ណ្ណ										
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ក្នុងដៃ	3,853,655	19,477,474	1,115,901	102,809	-	-	-	-	-	24,549,839
សមាគមក្រុមហ៊ុនធនាគារ និងស្ថាប័នហិរញ្ញវត្ថុ	14,017,101	106,098,100	-	-	-	-	-	-	-	120,115,201
សមាគមក្រុមហ៊ុនធនាគារ និងស្ថាប័នហិរញ្ញវត្ថុ	200,829	38,786,296	6,344,236	84,538	-	-	134,389	-	-	45,550,258
ទ្រព្យសកម្មហិរញ្ញវត្ថុ កាម FVOCI	-	140,000	-	-	-	-	-	-	-	140,000
ឥណទាន និងប្រាក់ប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ	35,338,437	1,226,818	-	-	-	-	-	-	-	36,575,255
ឥណទាន និងប្រាក់ប្រទានផ្តល់ដល់អតិថិជន	20,553,251	483,933,737	24	-	-	-	-	-	-	504,497,012
ទ្រព្យសកម្មនិស្សន្ទ	-	1,100,881	-	-	-	-	-	-	-	1,100,881
ទ្រព្យសកម្មផ្សេងៗ	-	807,509	-	-	-	-	-	-	-	807,509
	73,973,273	651,580,785	7,460,161	187,347	-	-	134,389	-	-	733,335,955
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់អតិថិជន	11,983,066	286,540,351	6,908,179	132,286	-	83	121,187	96	105	305,685,273
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ	52,596,878	159,952,844	-	183	-	-	-	-	-	212,539,905
ប្រាក់កម្ចី	6,185,111	88,620,105	-	-	-	-	-	-	-	94,805,216
បំណុលកាត់សន្យា	-	7,564,760	-	-	-	-	-	-	-	7,564,760
បំណុលនិស្សន្ទ	-	1,100,881	-	-	-	-	-	-	-	1,100,881
បំណុលផ្សេងៗ	-	5,439,077	-	-	-	-	-	-	-	5,439,077
	70,755,075	549,218,018	6,908,179	132,469	-	83	121,187	96	105	627,135,212
ស្ថានភាពទ្រព្យសកម្មសុទ្ធ	3,218,198	102,362,757	551,982	54,878	-	(83)	13,202	(96)	(105)	106,200,743
សមមូលរាត់រៀល (កំណត់សម្គាល់ ១)	13,146,339	418,151,903	2,254,946	224,177	-	(339)	53,930	(392)	(429)	433,830,035

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសន្ទនីយភាព (ត)

៧. ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត

តារាងខាងក្រោមបង្ហាញពីភាពអាចបាននៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	បានដាក់បន្ទុក		មិនបានដាក់បន្ទុក		សរុប	
	ដែលបានដាក់ជាទ្រព្យបញ្ចាំដុល្លារអាមេរិក	ផ្សេងៗ (*) ដុល្លារអាមេរិក	ដែលមានលើយអាចដាក់ជាទ្រព្យបញ្ចាំដុល្លារអាមេរិក	ផ្សេងៗ (**) ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)					
សាច់ប្រាក់ក្នុងដៃ	-	-	26,641,762	-	26,641,762	107,233,092
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4,743,663	14,500,000	45,118,384	33,334,534	97,696,581	393,228,739
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	40,588,941	-	40,588,941	163,370,488
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	140,000	-	-	140,000	563,500
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	33,846,762	33,846,762	136,233,217
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	-	467,289,774	467,289,774	1,880,841,340
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	-	-	278,312	278,312	1,120,206
ទ្រព្យសកម្មផ្សេងៗ	-	-	-	1,154,417	1,154,417	4,646,528
	4,743,663	14,640,000	112,349,087	535,903,799	667,636,549	2,687,237,110



ឃ. ហានិភ័យសន្ទនីយភាព (ត)

៧. ការវិភាគកាលកំណត់សម្រាប់បំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំនួនទឹកប្រាក់នៅក្នុងតារាងខាងលើត្រូវបានចងក្រងដូចខាងក្រោម។

ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ	មូលដ្ឋានដែលចំនួនត្រូវបានរៀបចំ
ទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទ និងបំណុលហិរញ្ញវត្ថុអនិស្សន្ទ	លំហូរទឹកប្រាក់មិនអប្បបរមា ដែលរាប់បញ្ចូលទាំងការទូទាត់ការប្រាក់តាមការប៉ាន់ស្មាន។
បំណុលហិរញ្ញវត្ថុអនិស្សន្ទ និងទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទត្រូវបានរក្សាទុកសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យ	លំហូរទឹកប្រាក់ មិនអប្បបរមាតាមកិច្ចសន្យា។ ចំនួនទឹកប្រាក់ដែលបានបង្ហាញ គឺជាលំហូរចូល និងលំហូរចេញដុលសម្រាប់អនិស្សន្ទ ដែលមានការទូទាត់ដុលក្នុងពេលដំណាលគ្នា (ឧ. កិច្ចសន្យាប្តូរប្រាក់ និងការប្តូររូបិយប័ណ្ណ) និងចំនួនទឹកប្រាក់សុទ្ធសម្រាប់អនិស្សន្ទដែលត្រូវទូទាត់សុទ្ធ។
កិច្ចសន្យាធានាហិរញ្ញវត្ថុ និងការសន្យាឥណទានដែលបានបោះផ្សាយ	កាលវេលាឆាប់បំផុតនៃកិច្ចសន្យា។ សម្រាប់កិច្ចសន្យាធានាហិរញ្ញវត្ថុ និងការសន្យាឥណទានដែលបានបោះផ្សាយ ចំនួនអតិបរិមាណនៃកិច្ចសន្យាគឺ ត្រូវបែងចែកទៅចំណុចនីមួយៗដែលការធានានៅមាន។



៦. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុងបុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្មនិងអ្នកគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម តាមគណនេយ្យ និងការកែច្នៃបន្ត។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យ ផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត។ ដំណើរការទាំងនេះ រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវ នីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

៧. ការគ្រប់គ្រងដើមទុន

៧. បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ធនាគារគឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសន្ទនីយភាព (ត)

៧. ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត (ត)

តារាងខាងក្រោមបង្ហាញពីភាពអាចរកបាននៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត។ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	បានដាក់បន្ទុក			មិនបានដាក់បន្ទុក			សរុប	ពាន់រៀល
	ដែលបានដាក់ជាទ្រព្យបញ្ចាំ	ផ្សេងៗ (*)	ដាក់ជាទ្រព្យបញ្ចាំ	ផ្សេងៗ (*)	ផ្សេងៗ (*)	សរុប		
សាច់ប្រាក់ក្នុងដៃ	-	-	24,549,839	-	-	24,549,839	100,286,092	
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	8,812,244	14,500,000	49,481,072	47,321,885	120,115,201	490,670,596	490,670,596	
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	45,550,258	-	45,550,258	186,072,804	186,072,804	
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	140,000	-	-	140,000	571,900	571,900	
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	36,575,255	36,575,255	149,409,917	149,409,917	
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	-	504,497,012	504,497,012	2,060,870,294	2,060,870,294	
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	-	-	1,100,881	1,100,881	4,497,099	4,497,099	
ទ្រព្យសកម្មផ្សេងៗ	-	-	-	807,509	807,509	3,298,674	3,298,674	
	8,812,244	14,640,000	119,581,169	590,302,542	733,335,955	2,995,677,376	2,995,677,376	

(*) សំដៅទៅលើទ្រព្យសកម្មដែលមិនត្រូវបានដាក់បញ្ចាំ ប៉ុន្តែធនាគាររៀបចំដាក់ថា វាត្រូវបានដាក់កំហិតមិនឲ្យប្រើប្រាស់ដើម្បីទទួលបានមូលនិធិ ដោយហេតុផលតាមច្បាប់ ឬហេតុផលផ្សេងៗទៀត។

(**) សំដៅទៅលើទ្រព្យសកម្មដែលមិនទាន់ដាក់កំហិតលើការប្រើប្រាស់ជាទ្រព្យបញ្ចាំ ប៉ុន្តែធនាគារមិនពឹងថាអាចប្រើបានភ្លាមៗដើម្បីទទួលបានមូលនិធិនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

ច. ការគ្រប់គ្រងដើមទុន (ត)

(i) បទប្បញ្ញត្តិដើមទុន (ត)

ក្រោយមក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំការអនុវត្តប្រកាសស្តីពីទ្រនាប់ដើមទុនក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលគ្រឹះស្ថានត្រូវកសាងឡើងវិញនូវអនុបាតទ្រនាប់អភិរក្ស ដើមទុនចំនួន 1.25% និង 2.5% ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រៀងៗខ្លួន។ សម្រាប់ការទប់ស្កាត់ទ្រនាប់ដើមទុន គ្រឹះស្ថានត្រូវរក្សានៅត្រឹមតម្រិត ០%។ បន្ទាប់មកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានប្រកាសស្តីពីការអនុវត្ត ការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលគ្រឹះស្ថានត្រូវបំពេញទ្រនាប់ដើមទុនខុសស៊ីវិល តាមកម្រិតអនុបាត 2.5% និងត្រួតពិនិត្យនៅត្រឹម 1.25% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះអនុបាតទ្រនាប់ដើមទុនខោនធីស៊ីឃ្លីខល (countercyclical capital buffer) គ្រឹះស្ថានត្រូវរក្សាក្នុងកម្រិត ០% ដដែល។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យបន្តការអនុវត្តអនុបាតទ្រនាប់អភិរក្សដើមទុន នៅចំនួន 1.25%រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

តារាងខាងក្រោមសង្ខេបសមាសភាពនៃដើមទុនតាមបទប្បញ្ញត្តិ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដើមទុនថ្នាក់ទី១		
ដើមទុន	145,000,000	145,000,000
ប្រាក់ចំណេញរក្សាទុក	-	-
ប្រាក់ចំណេញពីការិយវិធីទូទាញវត្ថុដែលបានរងសវនកម្មចុងក្រោយ	-	-
ដក៖ ប្រាក់ខាតបង្គរទុក	(44,095,811)	(39,878,830)
ដក៖ ទ្រព្យសកម្មអរូបី	(3,138,243)	(3,511,643)
ដក៖ ឥណទានផ្តល់ដល់សម្ព័ន្ធព្យាបាល	(748,150)	(1,305,678)
	<u>97,017,796</u>	<u>100,303,849</u>

ច. ការគ្រប់គ្រងដើមទុន (ត)

(i) បទប្បញ្ញត្តិដើមទុន (ត)

តារាងខាងក្រោមសង្ខេបសមាសភាពនៃដើមទុនតាមបទប្បញ្ញត្តិ៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដើមទុនថ្នាក់ទី២		
សំវិធានធនទូទៅ	5,638,173	6,036,692
ដក៖ ការចូលភាគហ៊ុនក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ	(140,000)	(140,000)
	<u>5,498,173</u>	<u>5,896,692</u>
ដើមទុនតាមបទប្បញ្ញត្តិសរុប	<u>102,515,969</u>	<u>106,200,541</u>
សមមូលពាន់រៀល (កំណត់សម្គាល់ ៥)	<u>412,626,775</u>	<u>435,257,453</u>

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

39. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមាន ទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងក្នុងទីផ្សារគោល ឬប្រសិនបើមាន ទីផ្សារគោល ត្រូវយកទីផ្សារ ដែលមានគុណប្រយោជន៍បំផុត ដែលធនាគារកំពុងនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ សំដៅលើការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

39. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុនានា អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុ ដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យនិងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារ ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗមិនមានលក្ខណៈរំលោភជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ក. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា

តម្លៃសមស្របនៃសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា គឺប្រហាក់ប្រហែលនឹងតម្លៃយោង ដោយសារលក្ខណៈរយៈពេលខ្លីនៃគណនីទាំងនេះ។

ខ. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនរស់រវើកតាមរំលស់ថ្លៃដើម

តម្លៃសមស្របនៃឥណទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទាននានា និងបុរេប្រទានផ្តល់ដល់អតិថិជន គឺផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន។ នៅពេលដែលមិនមានប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់គំរូវាយតម្លៃ ដូចជាវិធីសាស្ត្រអប្បបរមាលំហូរទឹកប្រាក់។ ធាតុចូលដែលបានប្រើប្រាស់ក្នុងវិធីសាស្ត្រវាយតម្លៃ រួមមាន ការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល អត្រាការប្រាក់ អត្រាប្រាក់មុន និងទីផ្សារគោល និងទីផ្សារបន្ទាប់បន្សំ។

39. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖ (ត)

ខ. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនរស់រវើកតាមរំលស់ថ្លៃដើម (ត)

ធាតុចូលប្រើប្រាស់ក្នុងគំរូ រួមមានទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារនានា ដែលរួមបញ្ចូលទាំងប្រតិបត្តិការចម្បង ឬបន្ទាប់បន្សំដែលបានអង្កេត។ តម្លៃយោងគឺប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនាកាលបរិច្ឆេទរាយការណ៍។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI

ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ក្នុងអត្រាថេរសម្រាប់រយៈពេលដែលនៅសល់រហូតដល់កាលកំណត់ ដែលមានកាលវេលាតិចជាង ឬលើសពីមួយឆ្នាំ ដែលជាទូទៅតម្លៃយោង គឺជាការប៉ាន់ស្មានសមហេតុផលនៃតម្លៃសមស្របរបស់ពួកគេ។

ឃ. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់សងតិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារតែកាលវេលាសរុបរយៈពេលខ្លីនៃឧបករណ៍ទាំងនេះ។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងប្រាក់បញ្ញើរបស់អតិថិជនដែលមានកាលកំណត់សងនៅសល់លើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនផ្តល់អត្រាការប្រាក់ស្រដៀងគ្នានៃឧបករណ៍ជាមួយរយៈពេល និងលក្ខខណ្ឌស្រដៀងគ្នា។

តម្លៃសមស្របដែលបានប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលវេលាជាក់លាក់ រួមមានគណនីចរន្តដែលមិនមានអត្រាការប្រាក់ និងគណនីសន្សំ គឺជាចំនួនដែលត្រូវទូទាត់នាកាលបរិច្ឆេទរាយការណ៍។

ង. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របរបស់វា ដោយសារធាតុទាំងនោះមិនមានរំលោភជាសារវន្តលើការផ្លាស់ប្តូរអត្រាការប្រាក់ក្នុងទីផ្សារ និងមានរយៈពេលខ្លី។

39. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ឋានានុក្រមតម្លៃសមស្រប

ស.រ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសមស្រប មានដូចខាងក្រោម៖

- កម្រិតទី១៖ តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិតទី២៖ ធាតុចូលក្រៅពីតម្លៃដកស្រង់ដែលរាប់បញ្ចូលក្នុងកម្រិតទី១ ដែលអាចធ្វើការអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍កើតចេញពីតម្លៃ)។
- កម្រិតទី៣៖ ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន (ធាតុចូលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសាធារណៈ។

ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃទីផ្សារ មិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុមួយចំណែកធំរបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

40. គោលនយោបាយគណនេយ្យសារវន្ត

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមដំបូង លើកលែងតែឧបករណ៍ហិរញ្ញវត្ថុតាម FVTPL និងទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ដែលវាស់វែងតាមតម្លៃសមស្រប។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ខ. ប្រតិបត្តិការរូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប័ណ្ណមុខងារដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍។ ចំណេញ ឬខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងថ្លៃដើមដែលត្រូវបានរំលស់ជាប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ឱនភាពនៃតម្លៃប្រាក់ និងការទូទាត់មានប្រសិទ្ធភាពក្នុងឆ្នាំ រៀបរៀងរំលស់ថ្លៃដើមជាប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាចុងកាលបរិច្ឆេទរាយការណ៍។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប័ណ្ណរូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របជាប័ណ្ណបរទេសត្រូវបានប្តូរទៅជាប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប័ណ្ណបរទេសត្រូវបានប្តូរ ដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

ភាពលម្អៀងរូបិយប័ណ្ណដែលកើតពីការប្តូររូបិយប័ណ្ណ ជាទូទៅត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

១. ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារ ទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ ប្រាក់កម្ចី និងអនុបំណុលនៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ។ រាល់ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីកិច្ចសន្យានៃឧបករណ៍ទាំងនោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (FVTPL) ឬក៏នឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ។

២. ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់តាមការវាស់វែង រំលស់ថ្លៃដើម FVOCI ឬ FVTPL។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលជា SPPI។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ (“SPPI”)។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូងធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិត សំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសជាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាចំណាយឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ ប្រាក់ដើម គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ ការប្រាក់ គឺជាតម្លៃបន្ថែមសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យាសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ។ នេះរួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលមិនអាចបំពេញតាមលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។ ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិត ធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្ម ជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃបន្ថែមអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់ដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែល ធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៨). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែល ធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃបន្ថែមដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យា ត្រូវបានរំលាយ ឬលុបចោល ឬផុតកំណត់។

(៩). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (៨)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើ ធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបាន លុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះ មានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញ ឬខាតក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញឬខាតពីការកែតម្រូវត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងធ្វើការកែតម្រូវត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងឆ្គងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ តម្លៃតបស្នងរួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ ប្រសិនបើមាន និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះ មិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុលត្រូវបានគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើ ដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កងគ្នា និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ចំណូល និងចំណាយ ត្រូវបានបង្ហាញដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធបាន លុះត្រាតែមានការអនុញ្ញាតពី ស.រ.ទ.ប.អ.ក ឬអាចធ្វើទៅបានចំពោះចំណេញ ឬខាត ដែលកើតចេញពីក្រុមប្រតិបត្តិការដែលមានលក្ខណៈស្រដៀងគ្នា។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរ បំណុលនៅក្នុងប្រតិបត្តិការធម្មតារវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បិទទីផ្សារនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារដែលមានគុណប្រយោជន៍បំផុត ដែលធនាគារ អាចកំណត់រក បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្ត កាតព្វកិច្ច។

ធនាគារ វាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជា ទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជា ទៀងទាត់។

បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងយក មកពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលបូកបង្កបង្កើនបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើ ធនាគារ កំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពី តម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យ ដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាម តម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជា លើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាច អង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាម តម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូង ដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទ នៃរបាយការណ៍ អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែង តាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- ការសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- ការសន្យាឥណទានដែលបានបោះផ្សាយ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន ពេញ អាយុកាល លើកលែងគណនីខាងក្រោមដែលត្រូវវាស់វែងតាម ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការលក់បិទ រាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើង ជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ គឺជាផ្នែកនៃ ការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាល មកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុ ស្ថិតក្នុងដំណាក់កាលទី1”។

ការរំពឹងទុកលើការខាតបង់ឥណទាន ពេញមួយអាយុកាល (Life-time ECL) គឺជាការរំពឹងទុកលើការខាតបង់ ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ការរំពឹងទុកលើ ការខាតបង់ឥណទាន ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី2”។

នាការលក់បិទនៃរបាយការណ៍ ធនាគារវាយតម្លៃថាហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុបានកើនឡើង ជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬទេ។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាល នៃការរំពឹងទុកលើការខាតបង់ឥណទាន។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធ និងអាចរកបាន ដោយមិនចាំបាច់ចំណាយឬប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន

ធនាគារវាយតម្លៃថាតើមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាងរយៈពេលចំនួន 30ថ្ងៃ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

និយមន័យនៃការខកខានសង

ធនាគារ ចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុ ដែកមានការខកខានសងនៅពេលដែលអ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា)។ អំឡុងខែកញ្ញា ឆ្នាំ2024 ធនាគារបានបង្កើតនិយមន័យនៃការខកខានសងថ្មី ដោយធ្វើការពិចារណាលើព្រឹត្តិការណ៍ផ្សេងៗ ដែលរួមមានភាពមិនប្រកដប្រជានៃការទូទាត់សង ការរំលាយក្រុមហ៊ុន និងដំណើរការនៃតុលាការ។ វា ក៏រួមបញ្ចូលទាំងការគ្រប់គ្រងអំឡុងពេលសាកល្បងផងដែរដែលអំឡុងពេលនេះ ទំហំឥណទានរបស់កូនបំណុល ដែលមិនត្រូវពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ខកខានសងណាមួយ ក៏នៅតែចាត់ថ្នាក់ជា បំណុលខកខានសង។ រយៈពេលសាកល្បងនេះ គឺអាស្រ័យទៅលើស្ថានភាពនៃគណនីបំណុលនេះ (រយៈពេល 3ខែ ហើយរយៈពេលនេះនឹងត្រូវបន្ថែមទៅជា 12ខែ ប្រសិនបើកិច្ចសន្យា Forborne)។

ការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការលក់បរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែល ធនាគាររំពឹងទុកថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការលក់បរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត និង
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង ("LGD") និង
- ទំហំនៃការខកខានសង ("EAD")

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី១ ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ និង LGD និង EAD។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD (សម្រាប់ដំណាក់កាលទី២)។

ដោយសារតែសមតុល្យ ដំណាក់កាលទី២ លាតត្រដាងនូវការបង្ហាញរបស់ Watch List PD ដែលត្រូវបានប្រើសម្រាប់តម្រូវការមូលនិធិផ្ទាល់របស់ហានិភ័យឥណទានលើការបង្ហាញ Watch List ត្រូវបានពិចារណា។ គោលនយោបាយផ្តល់ឥណទានរបស់ធនាគារអនុវត្តតាមគោលការណ៍ និងវិធានទូទៅដែលបានកំណត់ស្របតាមវិធីសាស្ត្រផ្តល់ឥណទានរបស់ BRED Group។ ផ្នែកសំខាន់នៃទំហំឥណទានរួមទាំងឯកសារធំបំផុតត្រូវបានបង្ហាញជូនគណៈកម្មាធិការឥណទានរបស់ធនាគារសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត។ ជាលទ្ធផលធាតុដែលមានក្នុង Watch List បានគេរំពឹងថានឹងដំណើរការពីដំណើរការផ្តល់ឥណទានស្រដៀងគ្នានឹងបង្ហាញអាកប្បកិរិយាស្រដៀងគ្នានៅក្នុងលក្ខខណ្ឌនៃការខកខាន។

យោងតាមវិធីសាស្ត្រក្នុង Watch List របស់ BRED Group ហានិភ័យឥណទានដែលមានចំណាត់ថ្នាក់ឥណទានថ្នាក់ទី១៤ និងខ្ពស់ជាងនេះត្រូវបានបញ្ចូលក្នុង Watch List ។ ឥណទានទាំងនេះមាន PD រយៈពេល១ឆ្នាំ ហើយសមមូលទៅនឹង 11.73%។ PD ដែលនៅចំណាត់ថ្នាក់ទី១៤ ត្រូវបានយកមកពិចារណាសម្រាប់ដំណាក់កាលទី២ ដែលដូចនឹងការអនុវត្តឥណទានរបស់ BRED Group។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ប្រមាណលក្ខខណ្ឌ LGD ដោយកំណត់នៅអត្រា 20% (ឆ្នាំ២០២២៖ 20%) ដោយផ្អែកលើការគណនាហានិភ័យសុទ្ធជាមធ្យមនៃផលប៉ះពាល់ឥណទានទាំងមូល ដោយគិតពីតម្លៃវត្ថុបញ្ចាំស្របតាមគោលនយោបាយឥណទានរបស់ BBC។ សម្រាប់សមតុល្យដំណាក់កាលទី៣ ធនាគារវាយតម្លៃឥណទាននីមួយៗដាច់ដោយឡែក និងសម្របសម្រួលធនទៅតាមលទ្ធភាពដែលអាចប្រមូលបានមកវិញ នៅកាលបរិច្ឆេទវាយតម្លៃ។

EAD សំដៅលើតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កិច្ចសន្យាឥណទាន EAD គឺជាសមតុល្យដែលអាចដកប្រើប្រាស់បាន តាមកិច្ចសន្យា ហើយដែលត្រូវបានប៉ាន់ស្មានតាមការអង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ និងដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខកខានលើអាយុកាលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យាររបស់អ្នកខ្ចីប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែល ធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់មកវិញនៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាទុកជាតម្លៃដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នាការបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជាទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី៣)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមាន 'ឱនភាពនៃតម្លៃ' នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកើតឡើង។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជនដែលធនាគារមិនបានពិចារណា
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះសម្រាប់ឥណទានរយៈពេលវែង ឬ 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃរំលស់៖ ជាការកាត់ចេញពីតម្លៃយោងដុលនៃទ្រព្យសកម្ម
- ការសន្យាឥណទាន និងការសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ ជាទូទៅគឺជាសំវិធានធន

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖ (ត)

- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងសមាសភាគដែលបានប្រើប្រាស់ និងនៅសល់ ហើយធនាគារមិនអាចកំណត់ ECL លើសមាសភាគការសន្យាឥណទានដាច់ដោយឡែកពីសមាសភាគការសន្យាឥណទានដែលបានប្រើប្រាស់៖ ធនាគារត្រូវបង្ហាញសំវិធានធនរួមបញ្ចូលគ្នានៃការខាតបង់សម្រាប់ទាំងពីរសមាសភាគ។ ចំនួនទឹកប្រាក់រួមបញ្ចូលគ្នា ត្រូវបានបង្ហាញជាការកាត់ចេញពីចំនួនដុលនៃសមាសភាគដែលបានប្រើប្រាស់។ ចំនួនសំវិធានធនលើការខាតបង់ដែលលើសពីចំនួនដុលនៃសមាសភាគដែលបានប្រើប្រាស់ត្រូវបង្ហាញជាសំវិធានធន។

ការលុបចោល

ឥណទាន និងបុរេប្រទាន ត្រូវបានលុបចេញពីបញ្ជី (មួយផ្នែកឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬមួយផ្នែក។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវ លំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ និងសមតុល្យធនាគារ ប្រាក់បញ្ញើតាមតម្រូវការ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល 3ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ និងត្រូវបានប្រើប្រាស់ដោយធនាគារក្នុងការគ្រប់គ្រងការសន្យារយៈពេលខ្លី។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ង. សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដកសំវិធានធនសម្រាប់ឱនភាពនៃតម្លៃលើចំនួនដែលមិនអាចប្រមូលមកវិញបាន។

ច ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពី ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឆ. ឥណទាន និងបុរេប្រទានបុរេប្រទាន

ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ជ. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ រួមមានទ្រព្យសកម្ម និងបំណុលនិស្សន្ទទាំងអស់ ដែលមិនត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្ម ឬបំណុលសម្រាប់ការផ្ទេរដូរ។ និស្សន្ទត្រូវបានវាស់វែងតាមតម្លៃសមស្របនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ធនាគារកំណត់និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យជាឧបករណ៍ទប់ស្កាត់ហានិភ័យ ក្នុងការបំពេញទំនាក់ទំនងទប់ស្កាត់ហានិភ័យ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ឈ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមថ្លៃដើម ដកឱនភាពនៃតម្លៃប្រសិនបើមាន។

ញ. ទ្រព្យ និងបរិក្ខារ

១. ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់បានដូចការគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យសកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធនដែលជាចំណេញ ឬខាតណាមួយលើការទប់ស្កាត់ហានិភ័យលំហូរទឹកប្រាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ។

ការទិញសូហ្វវែរដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ ចំណូលផ្សេងៗ និង ចំណាយផ្សេងៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

២. ចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវរាប់ទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ញ. ទ្រព្យ និងបរិក្ខារ (ត)

៣. រំលស់

រំលស់ត្រូវបានគណនាដើម្បីលុបចោលនូវថ្លៃដើមរបស់ទ្រព្យ និងបរិក្ខារ ដកតម្លៃកាកសំណល់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ ផ្អែកលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារ និងត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងចំណេញ ឬខាត។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
បរិក្ខារការិយាល័យ	5 ដល់ 10
បរិក្ខារ	5 ដល់ 10
បរិក្ខារកុំព្យូទ័រ	5
យានយន្ត	5

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាព ប្រសិនបើសមស្រប។

ទ្រព្យកំពុងបង្កើត មិនត្រូវបានរំលស់រហូតដល់ទ្រព្យនោះត្រូវបានបញ្ចប់ ហើយដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម។

ដ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានថ្លៃដើមអាជ្ញាបណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាបណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ចំណាយបន្តបន្ទាប់លើទ្រព្យសកម្មអរូបី ត្រូវបានធ្វើមូលធនកម្មប្រសិនបើប្រសិនបើចំណាយនោះ នឹងផ្តល់នូវលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតលើទ្រព្យសកម្មដែលពាក់ព័ន្ធ។ រាល់ចំណាយទាំងអស់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ដ. ទ្រព្យសកម្មអរូបី (ត)

ទ្រព្យសកម្មអរូបី ត្រូវបានរំលស់តាមមូលដ្ឋានរំលស់ថេរក្នុងចំណេញ ឬខាតលើការប៉ាន់ស្មានអាយុកាលប្រើប្រាស់ចាប់ពីកាលបរិច្ឆេទដែលបានប្រើប្រាស់។ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ស្វ័យវិស័យសម្រាប់បច្ចុប្បន្ន និងរយៈពេលប្រៀបធៀបពី 2 ទៅ 5 ឆ្នាំ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាព ប្រសិនបើសមស្រប។

ប. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាមួយនឹងតម្លៃតបស្នង។

ភតិសន្យាក្នុងករណីដែល ធនាគារជាភតិកៈ

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុន ថ្ងៃចាប់ផ្តើមភតិសន្យា ឬក៏ថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ប. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាភតិកៈ (ត)

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យ 3-20 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល។ ជាទូទៅ ធនាគារប្រើប្រាស់អត្រាប្រាក់កម្ចីជាអត្រាអប្បបរមា។

ធនាគារ បានកំណត់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនដោយទាញយកអត្រាការប្រាក់មកពីបរិញ្ញប្បទានផ្សេង និងកត់ត្រានិយ័តកម្មជាក់លាក់ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃភតិសន្យា និងប្រភេទនៃទ្រព្យដែលបានជួល។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់លើការធានាតម្លៃដែលនៅសល់ ប្រសិនបើធនាគារផ្លាស់ប្តូរការវាយតម្លៃថាតើធនាគារអនុវត្តជម្រើសទិញយក ពន្យារពេល ឬការលុបចោលភតិសន្យាមុនកាលកំណត់ ឬប្រសិនបើមានការកែប្រែទៅលើការទូទាត់ដែលមានលក្ខណៈថេរ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ប. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាភតិកៈ (ត)

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ធនាគារ កំណត់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនដោយទទួលបានអត្រាការប្រាក់ពីប្រភពហិរញ្ញប្បទានខាងក្រៅផ្សេងៗ និងធ្វើការកែតម្រូវជាក់លាក់ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួល និងប្រភេទទ្រព្យសកម្មដែលបានជួល។ ធនាគារប្រើអត្រាកម្ចីបន្ថែមចាប់ពី 3-4% (ឆ្នាំ2023៖ 3-4%)។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12ខែ ឬតិចជាង និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះ តាមមូលដ្ឋានរំលស់ថេរទៅតាមរយៈពេលនៃភតិសន្យា។

ខ. ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របដកការកើនឡើងផ្ទាល់នៃថ្លៃដើមប្រតិបត្តិការ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ឈ. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ណ. អត្ថប្រយោជន៍និយោជិត

១. អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើ ធនាគារមានភាពពិតប្រាកដថា ឬភាពពិតប្រាកដប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញចមកហើយដោយនិយោជិត ហើយភាពពិតប្រាកដនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ណ. អត្ថប្រយោជន៍និយោជិត (ត)

(i). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

ភាគពួកកិច្ចរបស់ចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

(ii). ផែនការវិភាគទានដែលបានកំណត់

ភាគពួកកិច្ចក្នុងការបង់ក្នុងគម្រោងវិភាគទាននេះ ត្រូវបានកាត់ត្រាជាចំណាយនៅពេលដែលសេវាកម្មដែលពាក់ព័ន្ធត្រូវបានផ្តល់ឲ្យ និងត្រូវទទួលស្គាល់ជាចំណាយនិយោជិតនៅក្នុងចំណេញ ឬខាត។ វិភាគទានដែលបានបង់ជាមុន ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម ក្នុងករណីដែលមានការសងត្រលប់ ឬក៏កាត់បន្ថយសាច់ប្រាក់ទូទាត់នាពេលអនាគត គឺអាចប្រើប្រាស់បាន។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែល ធនាគារមានភាពពិតប្រាកដថា ឬភាពពិតប្រាកដប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវភាគពួកកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ថ. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធដែលប៉ះពាល់។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

១. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតឡើងលើស្ថានភាពខុសគ្នា រវាងសំវិធានធន ស្របតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ2017 និងសាក្សីណែនាំ លេខ ធ7-018-001 ស.រ.ធន.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ2018 ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.រ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិ មិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ឆ. ចំណូល និងចំណាយការប្រាក់

១) អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ឆ. ចំណូល និងចំណាយការប្រាក់ (ត)

១) អត្រាការប្រាក់ប្រសិទ្ធភាព (ត)

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគត ដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទានដែលរំពឹងទុកនោះទេ។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតរួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

២) រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើមបូក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

៣) ការគណនាចំណូលពីការប្រាក់ និងចំណាយលើការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់និយ័តកម្មលើតម្លៃសមស្របនៃឧបករណ៍ការពារហានិភ័យនៅកាលបរិច្ឆេទដែលរំលស់លើឧបករណ៍នេះ ត្រូវបានចាប់ផ្តើម។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ឆ. ចំណូល និងចំណាយការប្រាក់ (ត)

(៣) ការគណនាចំណូលពីការប្រាក់ និងចំណាយលើការប្រាក់ (ត)

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃ ដុលរិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើម នៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលរិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

(៣) ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូល ការប្រាក់លើបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម និងបំណុលភតិសន្យា។

ន. កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសាផ្សេងទៀត - រួមទាំងកម្រៃសេវាកម្មគណនី ត្រូវបានទទួលស្គាល់នៅពេលបាន បំពេញសេវាកម្ម។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ន. កម្រៃ និងជើងសា (ត)

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូង ធនាគារត្រូវអនុវត្ត ស.រ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុង វិសាលភាពនៃ ស.រ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

ប. ចំណេញ/ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗតាម FVTPL

ចំណេញ/ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាម FVTPL សម្រាប់និស្សន្ទមិនមែនសម្រាប់ការផ្សព្វផ្សាយ ដែលត្រូវបានរក្សាទុកសម្រាប់ទប់ស្កាត់ហានិភ័យ ហើយដែលពុំមានលក្ខណៈសម្បត្តិ សម្រាប់ទំនាក់ទំនង ទប់ស្កាត់ហានិភ័យ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុវាស់វែងតាម FVTPL និងទ្រព្យសកម្មមិន សម្រាប់ការផ្សព្វផ្សាយ ដែលវាស់វែងតាម FVTPL។ ធាតុទាំងនេះរួមមានការផ្លាស់ប្តូរតម្លៃសមស្រប អត្រា ការប្រាក់ និងលម្អៀងពីការប្តូររូបិយប័ណ្ណ។

ផ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ ក្រៅពីទ្រព្យសកម្មជាប់ កិច្ចសន្យា និងពន្ធពន្យារជា ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍ នីមួយៗ ដើម្បីកំណត់ថាតើមាន សញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណ នោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាន របស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែល អាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មាន តម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាង តម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រា ការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និង ហានិភ័យដាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

៨. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណនៅរាល់កាលបរិច្ឆេទនៃការវាយការណ៍ ថា តើមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ចូលសមករិញ្ញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានកត់ត្រាបញ្ចូលសមករិញ្ញ ត្រឹមត្រូវតាមតម្លៃដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

៣. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាត្រាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ ការចំណាយផ្សេងទៀត។

៧. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទវាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។ វាត្រូវបានបាស់វែងដោយប្រើប្រាស់អត្រាដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទវាយការណ៍។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

៣. ពន្ធលើប្រាក់ចំណេញ (ត)

៧. ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្មនិងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមត្រូវតាមតម្លៃដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទវាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ចូលសមករិញ្ញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលពឹងផ្អែកលើថាតើប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទវាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែល ធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុលអាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ។

ក. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវា ត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃកាតព្វកិច្ចនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

Notes

40. **គោលនយោបាយគណនេយ្យសាវ័ន្ត (ត)**

ម. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

41. **សង្គមជាតិកន្លោះនយ័ត្នដែលបានបញ្ចប់រយៈពេលនៃមិនទាន់បានអនុវត្ត**

ស្តង់ដារថ្មី និងវិសោធនកម្មលើស្តង់ដារគណនេយ្យមួយចំនួន ត្រូវចូលជាធរមាន សម្រាប់របាយការណ៍ប្រចាំឆ្នាំ បន្ទាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2025 ហើយក៏អនុញ្ញាតឱ្យអនុវត្តមុនថ្ងៃចូលជាធរមាននេះ ក៏ប៉ុន្តែធនាគារ មិនទាន់ អនុវត្តស្តង់ដារថ្មី និងវិសោធនកម្មទាំងនេះសម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៅឡើយទេ។

កាលបរិច្ឆេទ ចូលជាធរមាន	ស្តង់ដាថ្មី ឬវិសោធនកម្មគណនេយ្យថ្មី
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	កង្វះខាតនៃការដោះដូរ(វិសោធនកម្មលើ ស.គ.អ.ក 21)
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦	ចំណាត់ថ្នាក់និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មលើ ស.វ.ហ.អ.ក 9 និង ស.វ.ហ.អ.ក 7)
	ការកែសម្រួលប្រចាំឆ្នាំចំពោះស្តង់ដាគណនេយ្យ ស.វ.ទ.ហ.អ.ក - កំណែ ទម្រង់លើកទី 11
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧	ស.វ.ទ.ហ.អ.ក 18 ការបង្ហាញ និងលាតត្រដាង ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។



**The smarter
way to bank.**